



បៃតងប្រជាប្រាថ្នាចង់បាន

ប្រឹះស្ថាន

បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី



របាយការណ៍
ប្រចាំឆ្នាំ
២០២២

ទូរស័ព្ទលេខ: ០៥៣ ៦៩០ ១៣៥០ / ០៨៩ ៤១៩ ០៧៩

អ៊ីម៉ែល: baitangmicroheranhvatho@gmail.com

អាសយដ្ឋាន: ផ្លូវជាតិលេខ៥ ភូមិព្រៃកូនសោក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

មាតិកា

បញ្ជីអក្សរកាត់.....	1
វិស័យ របស់កកម្ម និងគតិពេចន៍ របស់គ្រឹះស្ថាន	2
ប្រវត្តិ របស់ គ្រឹះស្ថាន បែកច ប្រែប្រួលវិញ្ញាបនបត្រ ភីអិលស៊ី.....	3
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	4
សាររបស់ ប្រធាននាយិកាប្រតិបត្តិ	5
លទ្ធផលការងារប្រចាំឆ្នាំ ២០២២.....	7
សង្ខេបផ្នែកទំនួលខុសត្រូវសង្គម	8
សង្ខេបផ្នែកប្រតិបត្តិការ	9
សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ	14
ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន	15
អង្គការលេខ	16
បេសាសម្ព័ន្ធការិយាល័យកណ្តាល	16
ភាគទុនិក	17
ដៃគូសហប្រតិបត្តិការផ្សេងៗ	17
បណ្តាញសាខា.....	18
ក្រុមប្រឹក្សាភិបាល.....	19
គណៈគ្រប់គ្រងគ្រឹះស្ថាន.....	20
អតិថិជនគោលដៅ និងផលិតផល	22
របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល	24
របាយការណ៍របស់សវនករឯករាជ្យ.....	28
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	32
របាយការណ៍លទ្ធផល	33
របាយការណ៍បម្រែបម្រួលមូលធន	34
របាយការណ៍លំហូរសាច់ប្រាក់.....	35
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ.....	37

១. ព័ត៌មានអំពីក្រុមហ៊ុន.....	37
២. សកម្មភាពចម្បង.....	37
៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ.....	37
៤. គោលការណ៍គណនេយ្យសំខាន់ៗ	37
៤.១ មូលដ្ឋានគណនេយ្យ.....	37
៤.២ សមតុល្យនៅធនាគារជាតិនៃកម្ពុជា	38
៤.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ.....	38
៤.៤ ទ្រព្យសកម្មអរូបី.....	39
៤.៥ ឱនភាពទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ	39
៤.៦ ភតិសន្យាប្រតិបត្តិការ.....	40
៤.៧ ឧបករណ៍ហិរញ្ញវត្ថុ.....	41
៤.៨ ឱនភាពទ្រព្យសកម្មហិរញ្ញវត្ថុ.....	41
៤.៩ ទុនបម្រុងតាមច្បាប់	42
៤.១០ ពន្ធប្រាក់ចំណូល	43
៤.១១ សំវិធានធន.....	44
៤.១២ ការទទួលស្គាល់ចំណូលការប្រាក់	45
៤.១៣ អត្ថប្រយោជន៍និយោជិត	45
៤.១៤ រូបិយប័ណ្ណបរទេស.....	46
៥. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ	47
៥.១. ការផ្លាស់ប្តូរការប៉ាន់ស្មាន	47
៥.២. ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យ	47
៥.៣ ប្រភពសំខាន់ៗនូវភាពមិនពិតប្រាកដនៃការប៉ាន់ស្មាន	47
៦. សាច់ប្រាក់ក្នុងដៃ	48
៧. សមតុល្យនៅធនាគារជាតិនៃកម្ពុជា	48
៨. សមតុល្យនៅធនាគារផ្សេងៗ	49
៩. ឥណទានទៅអតិថិជន	49
១០. គណនីត្រូវទទួលផ្សេងៗ	52
១១. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	52

១២. ទ្រព្យសកម្មអរូបី	53
១៣. ពន្ធពន្យារ.....	54
១៤. គណនីត្រូវបង់ផ្សេងៗ	54
១៥. ដើមទុន.....	55
១៦. ទុនបម្រុងតាមច្បាប់	55
១៧. ចំណូលការប្រាក់.....	55
១៨. ចំណូលប្រតិបត្តិការផ្សេងៗ	56
១៩. ចំណាយបុគ្គលិក	56
២០. ចំណាយរំលស់	56
២១. ចំណាយទូទៅ និងចំណាយរដ្ឋបាល	57
២២. ចំណាយពន្ធ.....	57
២៣. ភតិសន្យាប្រតិបត្តិការ	58
២៤. ការលាតត្រដាងពីភាគីពាក់ព័ន្ធ	59
២៥. ពន្ធដារជាថាភាព	59
២៦. តួលេខប្រៀបធៀប	60
អាសយដ្ឋាន.....	61



បញ្ជីអក្សរកាត់

ក ប ក ៖ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

វិស័យ បេសកកម្ម និងគតិពេចន៍ របស់គ្រឹះស្ថាន



បែតង មីក្រូហិរញ្ញវត្ថុ គឺជា គ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខ ក្នុងការផ្តល់ សេវាហិរញ្ញវត្ថុ ងាយ ស្រួល ជូនដល់ប្រជា កសិករ ក្នុងសហគមន៍ និងសាធារណជន ដើម្បី ចូលរួម ចំណែកអភិវឌ្ឍន៍ កំណើន សេដ្ឋកិច្ចជាតិ ។



បេសកកម្ម របស់ យើង គឺផ្តល់ ឥណទាន ខ្នាតតូចបំផុត ខ្នាតតូច ជូនដល់ ប្រជាកសិករ និងសេវា ហិរញ្ញវត្ថុ ទាន់សម័យ ជូនដល់ អតិថិជនគ្រប់ប្រភេទ ក្នុងគោល បំណង បង្កើន ជីវភាព សេដ្ឋ កិច្ច គ្រួសារឱ្យបានល្អ ប្រសើរ ។



បែតង ប្រជាប្រាថ្នា ចង់បាន ។



ប្រវត្តិ របស់ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាបណ្ណជាផ្លូវការ ពីធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ។ គ្រឹះស្ថាន បាននឹងកំពុង ផ្តល់សេវាកម្មឥណទាន ដល់អតិថិជន របស់ខ្លួន រួមមានសមាជិកសហគមន៍ ប្រជាកសិករ អ្នកប្រកបរបរ ស្រែចំការ និងអតិថិជនទូទៅ ។

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តពង្រឹង និងពង្រីកវិសាលភាព របស់ខ្លួនឱ្យបានទូលំទូលាយ លើសេវាកម្ម សក្តានុពល និងតំបន់ប្រតិបត្តិការ បន្ថែមទៀតសំដៅ បម្រើអតិថិជនទាំងអស់ រួមចំណែកលើក ស្ទួយ កម្រិត ជីវភាពក៏ដូចជា សេដ្ឋកិច្ចសហគមន៍រស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

នៅលើកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ក្រុមហ៊ុន ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ដែលជាក្រុមហ៊ុន មានបទពិសោធន៍ពេញលេញ សមត្ថភាពធំ និងមូលដ្ឋានគ្រឹះរឹងមាំលើ វិស័យកសិកម្មជាពិសេសស្រូវ អង្ករ ។ គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បាននឹងកំពុងឈានទៅមុខ ប្រកបដោយភាពជឿជាក់ ក្នុងភាពជាដៃគូល្អ និងយូរអង្វែងក្នុងការផ្តល់ជូននូវ សេវាកម្មឥណទាន ដល់អតិថិជន ទាំងអស់របស់ខ្លួនជាមួយនឹងទំនុកចិត្តខ្ពស់ និងការពេញចិត្ត ។ ទន្ទឹមគ្នានេះផងដែរ ទស្សនៈវិស័យ រួមទាំង បេសកកម្ម របស់គ្រឹះស្ថាន បានតម្រង់ទិសដៅជាក់លាក់លើការប្តេជ្ញាចិត្តខ្ពស់ ឈរលើភាពប្រាកដនិយមពី សំណាក់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង រួមទាំងបុគ្គលិកទាំងអស់ ក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់ វឌ្ឍនភាពសេដ្ឋកិច្ចគ្រួសារ រួមទាំងសហគមន៍រស់នៅ ។

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ស្ថិតក្នុងភាពអំណោយផលពី ស្ថិរភាពនយោបាយ និងកំណើនវិស័យនៃ សេដ្ឋកិច្ចពិភពលោក ស្ថានភាព សេដ្ឋកិច្ច ប្រទេសកម្ពុជា នៅតែបន្តមានភាព ប្រសើរ នូវកំណើនប្រមាណ៥,៦% ។ ការរីកចម្រើនវិស័យ ឧស្សាហកម្ម បាននឹង កំពុងរួមចំណែកក្នុងការអភិវឌ្ឍនវិស័យកសិកម្មផងដែរជាពិសេស ឧបករណ៍កែ ច្នៃ ក្នុងវិស័យកសិកម្ម ដែលបានជួយ ឱ្យការផលិត អាចកាត់បន្ថយតម្លៃថ្លៃដើម បានមួយចំនួន ជាចំណុចឈានទៅរកការប្រកួតប្រជែង ។ វិស័យកសិកម្ម មិន ត្រឹមតែជាឆ្លឹងខ្នងនៃខ្សែសេដ្ឋកិច្ចជាតិ និងបានចូល រួមចំណែកនៃការអភិវឌ្ឍន៍ ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាឱ្យ បាននូវ សន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ។ វិស័យកសិកម្មបានបន្តងើបឡើង ជាមួយនិងកំណើន បរិមាណផល ស្រូវ ដែលជាដំណាំចម្បងរបស់ប្រទេស ។ ប្រព័ន្ធធារាសាស្ត្រជាយុទ្ធសាស្ត្រ មួយដែលបានជំរុញ ការពង្រីកផ្ទៃដីដាំដុះ ជាពិសេសស្រូវប្រាំងមួយផ្នែក ទៀតជា ជំនួយក្នុងការកាត់បន្ថយ ភាពរាំងស្ងួត និងការបង្កើន ទិន្នផលស្រូវ រយៈពេលវែងក្នុងការគាំទ្រ ការនាំអង្ករចេញ របស់រាជរដ្ឋាភិបាលកម្ពុជា ។



គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវអនុវត្តយុទ្ធសាស្ត្រដែលមានស្រាប់ និងបន្តកែសម្រួលយុទ្ធសាស្ត្រ មួយចំនួន ដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបង្កើតសហគមន៍ថ្មីៗបន្ថែម និងថែរក្សាសមាជិកដែលមានស្រាប់ ។
- បន្តជំរុញអនុវត្តគោលនយោបាយរូបិយវត្ថុជាតិ (ការប្រើប្រាស់ប្រាក់រៀល) ។
- បន្តជំរុញការបញ្ចេញឥណទានក្នុងវិស័យកសិកម្ម (ការផលិតស្រូវ) ។
- បន្តសិក្សារកដៃគូក្នុងការទទួលបានការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពល ។

ជាចុងក្រោយ តាំងនាមឱ្យគណៈក្រុមប្រឹក្សាភិបាលទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគទុននិក ក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ដែល ជាវិជ្ជាជីវៈកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការយ៉ាងល្អប្រសើរ ។

មួយដោយឡែក សូមសំដែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ព្រមទាំង ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលខិតខំបំពេញ មុខងារ តួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានសមទ្ធិផលល្អប្រសើរជាបន្ត បន្ទាប់ នាពេលកន្លងមក។

ហេត្ថលេខា



លោកស្រី ម៉ៅ ណារ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

សាររបស់ ប្រធាននាយិកាប្រតិបត្តិ

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាគ្រឹះស្ថាន ដែល
នាំមុខគេ ក្នុងការផ្តល់ឥណទាន កសិកម្មជាពិសេស (ផលិតកម្ម ស្រូវ)
អនុលោមតាម ទស្សនៈ និងបេសកកម្ម របស់ គ្រឹះស្ថាន ។



យើងកំពុងតែបន្តគាំទ្រ ជាចំណែកមួយនៃការចូលរួម គោល
នយោបាយ នាំអង្គរចេញឱ្យបាន១លានតោន របស់រាជរដ្ឋាភិបាល ។
គ្រឹះស្ថាន បាននឹងកំពុងបន្តសហការជាមួយដៃគូ យុទ្ធសាស្ត្រយូរអង្វែង
និងមិនអាចខ្វះបានគឺ ក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ក្នុងការ
ចងក្រងសមាជិកក្នុងសហគមន៍ ទីផ្សារ ស្រូវកម្ពុជា តាមបណ្តា ភូមិ ឃុំ ស្រុក គោលដៅដែលផលិតស្រូវ ។ យើង
មាន សមាជិកប្រហែលជាង១៦ពាន់ នាក់ស្មើ និង១១ស្រុក ៣៣ឃុំ ក្នុងនោះ មានចំនួន០៤គឺ ខេត្តបាត់ដំបង
ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ។ គោលបំណងចម្បងនៃការបង្កើត សហគមន៍ គឺដើម្បី
កាត់បន្ថយចំណាយ ថ្លៃដើម ផលិតផល របស់សមាជិក នៃសហគមន៍ មានដូចជា៖ ការទទួលបានឥណទានស្រប
ច្បាប់ ឬ ផ្លូវការពី គ្រឹះស្ថាន បៃតង យក ទៅប្រកបមុខរបរ កសិកម្ម ធ្វើស្រែ ប្រមូលទិញស្រូវ របស់សមាជិកក្នុង
សហគមន៍ មកវិញតាមតម្លៃទីផ្សារ បង្កើតឱ្យមានទីផ្សារជាក់លាក់ក្នុងការ ទិញ-លក់ស្រូវ (ជាពិសេសទិញឱ្យអស់
ពីទីផ្សារ) ផ្តល់ ស្រូវពូជ (ស្រូវសែនក្រអូប ផ្ការំដួល ផ្កាម្លិះ) ដែលមានតម្លៃទាបជាងទីផ្សារ ចន្លោះចាប់ពី ១,០០០
រៀល ទៅ១,២០០រៀល ក្នុង១គីឡូក្រាម ។

បើទោះបីជាមានការកំណត់ពិដានការប្រាក់របស់រាជរដ្ឋាភិបាល តាមរយៈ ធនាគារជាតិ នៃ កម្ពុជា បាន
ធ្វើ ឱ្យគ្រឹះស្ថាន មួយចំនួនជួបនូវផលអវិជ្ជមាន លើចំណូលដែលនឹងទទួលបានពីការប្រាក់មានការធ្លាក់ ចុះឬមាន
ការ កើនឡើងតិចយ៉ាងណាដោយច្បាប់បទបញ្ញត្តិត្រូវតែអនុវត្តឱ្យខានតែបាន ។

ស្របជាមួយគ្នានោះ ការប្រកួតប្រជែងដើម្បីបន្តភាពខ្លាំងរស់បាន ប្រកបដោយចីរភាព គ្រឹះស្ថាន នៅតែ
ចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ប្រកួតប្រជែងដោយផ្អែកលើភាពខ្លាំង និងដាច់ដោយឡែកដែលបាន ផ្តោតលើ
ឥណទានកសិកម្ម ជាផលិតផលចម្បង ។ ដើម្បីបន្តឆ្ពោះទៅ គោលដៅខាងលើ គ្រឹះស្ថាន បានរៀបចំកែសម្រួល
យុទ្ធសាស្ត្រមួយចំនួនដូចខាងក្រោម៖

- បន្តកាត់បន្ថយចំណាយប្រតិបត្តិការដែលមិនចាំបាច់ ។
- បន្តបណ្តុះបណ្តាល ភ្នាក់ងារឥណទានដែលមានស្រាប់ ដើម្បីបង្កើនគុណភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
- ចាប់ដៃគូជាមួយ ធនាគាររឹង ក្នុងការប្រមូលការប្រាក់ ឬនិងប្រាក់ដើម ពីអតិថិជនរបស់គ្រឹះស្ថាន ។
- បន្តថែរក្សាសមាជិកចាស់ក្នុងសហគមន៍ និងពង្រីកសមាជិកថ្មីៗបន្ថែមទៀត តាមឃុំគោលដៅបន្ថែមទៀត។
- នឹងរៀបចំបង្កើតឱ្យមានផ្នែក សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍គោលនយោបាយឥណទាន ស្របតាមផលិតផល ឥណទានកសិកម្ម ។
- បន្តសិក្សារកដៃគូ ក្នុងការទទួលការប្រាក់ និងឬប្រាក់ដើមបន្ថែមទៀតដែលមានសក្តានុពលតាមឃុំ ។

ឆ្លៀតឱកាសនេះ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនកសិករ ភាគទុននិក ប្រធានក្រុមប្រឹក្សាភិបាល ធនាគារជាតិ នៃ កម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវការជឿជាក់ និងសហការបានយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ព្រមទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ របស់គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលបានបំពេញការងារប្រកបដោយភាព ស្មោះត្រង់ មានវិជ្ជាជីវៈខ្ពស់ និងក្រមសីលធម៌ ។

ហត្ថលេខា




លោកជំទាវ អ៊ឹង ណងពីន
ប្រធាននាយិកាប្រតិបត្តិ

លទ្ធផលការងារប្រចាំឆ្នាំ ២០២២


ព័ត៌មានអតិថិជន



ចំនួនអតិថិជន និងផលប័ត្រឥណទាន



ទ្រព្យសកម្ម បំណុល និងមូលធនភាគទុនិក




សង្ខេបផ្នែកទំនួលខុសត្រូវសង្គម

សូចនាករ	២០២១	២០២២
ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	២២%	២៣%
ភាគរយនៃកម្ចីកសិកម្ម	៩៨%	៩៩%
ភាគរយនៃអតិថិជនកម្ចីនៅជនបទ	៩៩.៩%	១០០%

នៅគ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគរយនៃអតិថិជនកម្ចីជាស្រ្តី ក្នុងឆ្នាំ២០២១ មានប្រហែល ២២% នៃចំនួនអតិថិជនសរុប និងនៅក្នុងឆ្នាំ២០២២ មានអតិថិជនកម្ចីជាស្រ្តី ប្រមាណប្រហាក់ប្រហែល២៣% នៃចំនួនអតិថិជនសរុប ។

ក្នុងទស្សនវិស័យ ការទទួលខុសត្រូវសង្គម ផ្តល់ឥណទានដល់ ប្រជាកសិករ ប្រកបរបរកសិកម្ម គឺមានភាពល្អប្រសើរ ដូច្នេះឥណទានអាចជួយពង្រីកលទ្ធភាពសេដ្ឋកិច្ច របស់ពួកគេឱ្យកាន់តែប្រសើរឡើង ។ ចំពោះភាគរយនៃ កម្ចីកសិកម្ម គឺមានទំហំកម្ចី ៩៩% នៃផលប៉ុន្តែឥណទានសរុប ហើយភាគរយនៃអតិថិជនកម្ចី នៅជនបទមាន ១០០% នៃអតិថិជនសរុបរបស់គ្រឹះស្ថាន ។ ការផ្តល់ឥណទានដល់អតិថិជននៅជនបទ និងផ្តោតលើកសិកម្ម បានជួយចូលរួមចំណែកដល់កសិករឱ្យបង្កើន ទ្រព្យសម្បត្តិ ផលិតកម្មស្បៀងអាហារ និងផ្តល់ហិរញ្ញវត្ថុ គាំទ្រដល់ការវិនិយោគរយៈពេលវែង ដើម្បីទ្រទ្រង់កំណើន សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ។

ការបែងចែកអតិថិជនតាមភេទ និងតាមតំបន់




សង្ខេបផ្នែកប្រតិបត្តិការ

សូចនាករ (តេត្តាសង្ខេប)	២០២១	២០២២
ចំនួនខេត្តប្រតិបត្តិការ	២	២
ចំនួនស្រុកប្រតិបត្តិការ	១៤	១៤
ចំនួនឃុំប្រតិបត្តិការ	៧១	៧១
ចំនួនភូមិប្រតិបត្តិការ	២៦៧	២៦៧
ផលប័ត្រឥណទានសរុប (តើជាដុល្លារ)	២,៦៤១,០០៧.៧២	២,៨៧២,៩៥៤.៣៧
ភាគរយនៃកម្ចីកសិកម្ម	៩៨%	១០០%
ចំនួនអតិថិជនកម្ចីសរុប	១,៤៨១	១,៥៥៩
ទំហំឥណទានជាមធ្យម (តើជាដុល្លារ)	១,៧៨១	១,៧៩៦
អត្រាហានិភ័យឥណទាន	០.៤៩៨%	២.២១២%
អត្រាឥណទានលុបចេញពីបញ្ជី	៣.១៦៦%	២.៨០៩%


ត្រឹមបំណាច់ឆ្នាំ២០២២ ផលប័ត្រឥណទានសរុប របស់ គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ២,៨៧២,៩៥៤.៣៧ដុល្លារអាមេរិក និងមានអតិថិជនសរុបចំនួន ១,៥៥៩ នាក់ ។

ចំពោះការទម្លាក់/ឬបញ្ចេញកម្ចី គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានផ្តល់កម្ចីចំនួន ២,៨៧២,៩៥៤.៣៧ ដុល្លារអាមេរិក ដល់អតិថិជន របស់ខ្លួនក្នុងឆ្នាំ២០២២ ។ ក្នុងនាមជា គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលផ្តោតសំខាន់លើ វិស័យកសិកម្ម ដូច្នេះទាំងការទម្លាក់/ឬបញ្ចេញកម្ចី និងការសង ត្រលប់ របស់អតិថិជនមានលក្ខណៈ ជាឥណទានរដូវកាល ដែលរក្សាបានអត្រាខ្ពស់ជាពិសេសក្នុងរដូវកាល ចន្លោះពីខែ តុលា ដល់ខែកុម្ភៈ នៃឆ្នាំបន្ត ។


ផលប័ត្រឥណទាន និងចំនួនអតិថិជនសរុប




ផលិតភាពភ្នាក់ងារឥណទាន



ផលបំប្រៃឥណទានតាមប្រភេទរូបិយប័ណ្ណ



ការបញ្ចេញ/ទម្លាក់ និងការសងត្រលប់តាមខែនីមួយៗ




បុគ្គលិក និងការកសាងសមត្ថភាព

ព័ត៌មានបុគ្គលិក

នៅបំណាច់ឆ្នាំ២០២២ គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានបុគ្គលិកសរុបចំនួន ៣៩នាក់ ដែលក្នុងចំណោមនោះមាន បុគ្គលិកការិយាល័យចំនួន ៦៤% បុគ្គលិកប្រតិបត្តិការចំនួន ៣៦% ។ បុគ្គលិកជា ស្រ្តីមានចំនួន ២៥% នៃបុគ្គលិកសរុប ដែលភាគច្រើនជាបុគ្គលិក បម្រើការងារនៅការិយាល័យ ។

ចំពោះកម្រិតវប្បធម៌បុគ្គលិក ១០%មានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ៨៥%មានសញ្ញាបត្រថ្នាក់បរិញ្ញាប័ត្រ ៥%មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ។ ជារួមបុគ្គលិក គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានចំណេះដឹង និងកម្រិតវប្បធម៌ល្អប្រសើរ ។



ការបណ្តុះបណ្តាលបុគ្គលិក

ការកសាងសមត្ថភាពបុគ្គលិក គឺជាវិធីសាស្ត្រនៃការអភិវឌ្ឍដែលផ្ដោតសំខាន់លើការ យល់ដឹងពីឧបសគ្គ ដែលរារាំងបុគ្គលិក និងគ្រឹះស្ថាន ពីការសម្រេចគោលដៅអភិវឌ្ឍរបស់ពួកគេ និងជួយបង្កើនសមត្ថភាពរបស់ ពួកគេដើម្បីទទួលបានលទ្ធផលការងារដែលអាចវាស់វែងបាន និងមាននិរន្តរភាព ។ ដូច្នេះការកសាងសមត្ថភាព មានសារៈសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលិកគ្រប់កម្រិត ។ នៅក្នុងឆ្នាំ២០២២ នេះមានវគ្គសិក្ខាសាលា និងវគ្គ បណ្តុះបណ្តាលខាងក្នុង និងក្រៅជាច្រើនត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិក ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញ និងការអនុវត្តការងារ របស់បុគ្គលិក សម្រាប់គ្រឹះស្ថាន ។

វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាក្នុងឆ្នាំ ២០២២



សកម្មភាពការងារ របស់បុគ្គលិកប្រតិបត្តិការក្នុងសហគមន៍



សវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យ

សវនកម្មផ្ទៃក្នុង មានវិជ្ជាជីវៈក្នុងការវាយតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យ និងដំណើរការគ្រប់គ្រង ក្នុងគ្រឹះស្ថាន ។ សវនករផ្ទៃក្នុង ធ្វើការជាមួយអ្នកគ្រប់គ្រងដើម្បីត្រួតពិនិត្យប្រព័ន្ធការងារ និងប្រតិបត្តិការ របស់គ្រឹះស្ថាន ។ ការធ្វើសវនកម្មផ្ទៃក្នុង ក៏អាចកំណត់អត្តសញ្ញាណតំបន់ដែលត្រូវបង្កើនប្រសិទ្ធភាពការងារ ។ សវនកម្មផ្ទៃក្នុង មានបុគ្គលិកចំនួន២នាក់រួមមាន ប្រធានសវនករផ្ទៃក្នុង និងសវនករប្រតិបត្តិការចំនួន១នាក់ ។ ក្នុងឆ្នាំ២០២២ សវនករផ្ទៃក្នុងបានចុះធ្វើសវនកម្មតាមសាខានីមួយៗ រកឱ្យឃើញនូវភាពខ្វះចន្លោះ របស់សាខាដើម្បីធ្វើការកែលម្អឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទៅតាមផែនការការងារដែលបានកំណត់ ដោយប្រធានសវនករផ្ទៃក្នុង ។

របាយការណ៍សវនកម្មផ្ទៃក្នុង បានបង្ហាញដល់ គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន តាមរយៈរបាយការណ៍ ។ របាយការណ៍នេះផ្តល់នូវទស្សនៈឯករាជ្យ លើវិសាលភាពការងារ ដែលគ្រឹះស្ថាន ត្រូវបានត្រៀម ខ្លួនរួចជាស្រេចដើម្បីទទួលបានជោគជ័យ និងផ្តល់ដំបូន្មានលើចំណុចដែលត្រូវកែលម្អ ។



ដៃគូសហប្រតិបត្តិការ របស់គ្រឹះស្ថាន


ដើម្បីឆ្លើយតបទៅនឹង ទស្សនវិស័យ បេសកកម្ម និងតតិពេជន៍ របស់គ្រឹះស្ថាន បាននឹងកំពុងបន្តឆ្ពោះទៅ មុខរួមគ្នាជាមួយដៃគូសហប្រតិបត្តិការ ដែលជាក្រុមហ៊ុន ប្រមូលទិញផលកសិកម្មដ៏ធំមួយគឺ ក្រុមហ៊ុន ធនាគារ ស្រូវ (កម្ពុជា) ភីអិលស៊ី ។

ប្រជាកសិករ ដែលប្រកបរបរ កសិកម្មដែលទទួលបាននូវសេវាកម្ម ប្រាក់កម្ចី(ឥណទាន) ពីគ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ភាគច្រើនប្រជាកសិករទទួលបាន នូវការលើកកម្ពស់ជីវភាព តាមរយៈមានទីផ្សារ កសិផលមួយដ៏ល្អប្រសើរ ។


បន្ថែមពីលើនេះ គ្រឹះស្ថាន មានយុទ្ធសាស្ត្រ កាត់បន្ថយហានិភ័យ ក្នុងការធានានូវលទ្ធភាពសងរបស់ អតិថិជនសម្រាប់ការកម្ចីរយៈពេលវែងផងដែរ ។



អង្គការលេខ



រចនាសម្ព័ន្ធការិយាល័យកណ្តាល



ភាគទុនិក

១- លោកស្រី កុយ ម៉ារី

២- អ្នកស្រី ភូ សៀកឡាយ

៣- កញ្ញា ភូ សុវណ្ណប័ណ្ណ

ដៃគូសហប្រតិបត្តិការផ្សេងៗ



ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី



ធនាគារ ឯកទេសវិច (ខេមបូឌា) លីមីតធីត



ទ្រូម៉ាន់ស៊ី



គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អម្រិត




គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី



ក្រុមហ៊ុន មិត្តហ្វូន

မရဏ္ဏဏှုပေါစာ

គ្រឹះស្ថាន បៃតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានការិយាល័យកណ្តាល ស្ថិតនៅក្នុងក្រុងបាត់ដំបង ។
ប្រតិបត្តិការផ្តល់ប្រាក់កម្ចីជូនអតិថិជន ក្នុងខេត្តចំនួន០២ គឺខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ។



ក្រុមប្រឹក្សាភិបាល



លោកស្រី ម៉ៅ នាណ
ប្រធានក្រុមប្រឹក្សាភិបាល



អ្នកស្រី គូ សៀកឡាយ
ក្រុមប្រឹក្សាភិបាល



កញ្ញា គូ សុវណ្ណប័ន្ទ
ក្រុមប្រឹក្សាភិបាល

គណៈគ្រប់គ្រងគ្រឹះស្ថាន



លោកជំទាវ អ៊ុយ ឈានព័ន (ប្រធាននាយកប្រតិបត្តិ)



លោក ញឹក សាន់ (អនុប្រធាននាយកប្រតិបត្តិប្រចាំការ)



លោក កាង ថាវសុផាន់ (មន្ត្រីប្រតិបត្តិតាម)



លោក ឃៀន សំណង់ (ប្រធានសេវាកម្មផ្ទៃក្នុង)



លោក ពេញ កុម្មុះ (ប្រធានគណនា)



លោកស្រី លីម ប៉ាហ្វុយ (ប្រធានគណនេយ្យករ)



កញ្ញា ណាត់ សុខណា (រដ្ឋបាល ធនធានមនុស្ស)



លោក ប៉ាវ វណ្ណា (ព័ត៌មានវិទ្យា)

អតិថិជនគោលដៅ និងផលិតផល

អតិថិជនរបស់ គ្រឹះស្ថាន បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាធារណជនទាំងឡាយណាដែល ប្រកបរបរ ជាក់លាក់ និងមានគោលបំណងក្នុងការអភិវឌ្ឍន៍មុខរបរ របស់ខ្លួនតាមរយៈការប្រើប្រាស់ ឥណទាន ជាលក្ខណៈ ឯកត្តជនសម្រាប់ វិស័យដូចខាងក្រោម៖

១. កសិកម្មរួមមាន៖ ធ្វើស្រែ-ចំការ ចិញ្ចឹមសត្វ...
២. សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការកែច្នៃម្ហូបអាហារ...
៣. អាជីវកម្ម៖ លក់ផលិតផលកសិកម្ម លក់គ្រឿងទេស(លក់ចាប់ហួយ)...
៤. សេវាកម្ម៖ សេវាកសិកម្ម (ភ្ជួររាស់ ច្រូតកាត់ បោកបែន) សេវាផ្គត់ផ្គង់ទឹក...



គ្រឹះស្ថាន បែកធំ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់ឥណទានដល់ប្រជាពលរដ្ឋ នៅតាមជនបទ ដោយផ្ដោតលើអតិថិជនប្រកបរបរកសិកម្មជាចម្បង ។ តំបន់ប្រតិបត្តិការ របស់គ្រឹះស្ថាន ជាចម្បងគឺស្ថិតនៅតំបន់ជនបទប្រមូលផ្តុំទៅដោយការងារកសិកម្ម ។

ពិពណ៌នាពីផលិតផល	ឥណទានកសិកម្ម	ឥណទានអាជីវកម្ម
អតិថិជនគោលដៅ	-កសិកម្មរួមមាន៖ធ្វើស្រែ-ចំការ ចិញ្ចឹម សត្វ... -សហគ្រាសផលិត៖ រោងម៉ាស៊ីនកិនស្រូវ ការ កែច្នៃម្ហូបអាហារ... -អាជីវកម្ម៖លក់ផលិតផលកសិកម្ម លក់គ្រឿងទេស(លក់ចាប់ហួយ)... -សេវាកម្ម៖ សេវាកសិកម្ម (ភ្ជួររាស់ ច្រូតកាត់ បោកបែន) សេវាផ្គត់ផ្គង់ទឹក...	-លក់ដូរខ្នាតតូច (លក់ចាប់ហួយ បន្លែ ផ្លែឈើ ត្រីសាច់...) -លក់ចំណីអាហារខ្នាតតូច (លក់នំ បង្អែម បាយ បបរ គុយទាវ កាហ្វេ...) -បម្រើសេវាកម្មខ្នាតតូច (លាងម៉ូតូឡាន ប៉ះអ៊ុត រត់ឌុប....) -លក់ផលិតផលខ្នាតតូច (លក់ដូរទូរស័ព្ទ លក់ដី ថ្នាំកសិកម្ម ចំណីសត្វ ផលិត ទឹកសុទ្ធ...) ។
រូបិយប័ណ្ណ	ប្រាក់រៀល ដុល្លារ និងបាត	ប្រាក់រៀល ដុល្លារ និងបាត
រយៈពេលកម្ចីអតិបរិមា	៣៦ខែ	៣៦ខែ
អត្រាការប្រាក់/ខែ	១.៥%	១.៥%
វិធីសាស្ត្រសងត្រលប់	១.សងការប្រាក់រាល់ខែ និងសងដើមផ្តាច់នៅ ចុងវគ្គ ។ ២.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ ថយចុះជាលំដាប់ តាមសមតុល្យប្រាក់ដើម នៅសល់ ។ ៣.សងការប្រាក់៥០%ដើមវគ្គ និង៥០% ទៀតនៅចុងវគ្គ(៦ខែ) ។ ៤.ការប្រាក់រាល់ខែ និងប្រាក់ដើមតាមការចរចា ។ ៥.សងការប្រាក់រាល់ខែ និងសងប្រាក់ដើម គិតជាភាគរយ(ចំនួន.....%) ហើយប្រាក់ដើម នៅសល់សងនៅចុងវគ្គ ។	១.រំលស់ប្រាក់ដើមថេរ រួមជាមួយការប្រាក់ថយ ចុះជាលំដាប់តាមសមតុល្យ ប្រាក់ដើមនៅសល់ ។ ២.សងការប្រាក់រាល់ខែ និងសងប្រាក់ដើម គិត ជាភាគរយ(ចំនួន.....%) ហើយប្រាក់ដើមនៅសល់ សងនៅចុងវគ្គ ។

របាយការណ៍ របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូននូវរបាយការណ៍ ព្រមទាំងរបាយការណ៍ ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុទៅគ្រប់វិស័យនៃអាជីវកម្មឧត្តតូច និងមធ្យម និង គ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាព អាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ ។

លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	១១២.១៨៣	៤៥៨.៤៩២

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការទូទាត់ភាគលាភសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នទេ ។

ទុនបម្រុង និងសំវិធានធន

ក្នុងអំឡុងការិយបរិច្ឆេទ មានការផ្ទេរចំនួន ៤.៣៥០ដុល្លារអាមេរិកពីចំណេញរក្សាទុកទៅទុនបម្រុងតាម ច្បាប់ ។

ឥណទានពិបាកទារ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុម ប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការលុបចោល នូវឥណទានពិបាកទារ និងការធ្វើសំវិធានធន ចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿ ជាក់ថាមិនមានឥណទានពិបាកទារ និង សំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹង បណ្តាលឱ្យ ការជម្រុះចេញពីបញ្ជីនៃឥណទានពិបាកទារ ឬក៏សំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុង របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សា ភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយណា ដែល

ទំនងជាមិនអាចបង្វិលមកវិញបានក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចលក់បាននៅលើទីផ្សារ ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវឡើយ ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង បណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះឡើយ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

(១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ឬ

(២) បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីការិយបរិច្ឆេទនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសង ក្នុងរយៈពេល១២ខែ បន្ទាប់ពីថ្ងៃការិយបរិច្ឆេទដែលនឹង ឬអាចមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុង ការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ពាក់ព័ន្ធនឹងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យមានចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមហ៊ុនមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តដែលកើតចេញពីកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុរហូតមកទល់នឹងថ្ងៃចេញ របាយការណ៍នេះមិនមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ ។

ដើមទុន

ក្រុមហ៊ុនពុំបានបោះផ្សាយភាគហ៊ុន នៅក្នុងអំឡុងកាលបរិច្ឆេទនេះទេ ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុននៃក្រុមហ៊ុននាចុងកាលបរិច្ឆេទនេះទេ ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការចាប់តាំងពីចេញរបាយការណ៍ចុងក្រោយរួមមាន៖

លោកស្រី ម៉ៅ ណារ៉ា

លោកស្រី គួ សៀកឡាយ

លោកស្រី គួ សុវណ្ណច័ន្ទ

លោកស្រី ឱម រស្មី

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងពេល និងចុងកាលបរិច្ឆេទហិរញ្ញវត្ថុនេះ ក្រុមហ៊ុនមិនបានចូលរួមជាភាគីក្នុងការរៀបចំណាមួយក្នុង គោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ឱ្យទទួលបាន នូវផលប្រយោជន៍ផ្សេងៗតាមរយៈការទិញភាគហ៊ុន ឬប័ណ្ណបំណុលពីសាមីក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត ។

ចាប់តាំងពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួលឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុនឬ ដោយក្រុមហ៊ុនពាក់ព័ន្ធនាមួយ ជាមួយនឹងក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ លើកលែងតែអត្ថប្រយោជន៍ផ្សេងទៀតដែលអាចត្រូវបានចាត់ទុកថាបានកើតឡើងដោយសារគុណសម្បត្តិ នៃប្រតិបត្តិការទាំងនោះ ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ដើម្បីបង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទនេះ ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ៖

ក. ជ្រើសរើសគោលការណ៍គណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យបានជាប់លាប់ ។

ខ. អនុលោមទៅតាមគោលការណ៍ស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម ហៅកាត់ថា (“ស.រ.ហ.អ.ក.ស.ធា.ត.ម”) និងគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិត និងត្រឹមត្រូវក្រុមប្រឹក្សា ភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

គ. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធ ភាព។

ឃ. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មលើកលែងតែ ក្នុងករណីសន្មតយ៉ាងសមរម្យថា ក្រុមហ៊ុននឹងមិនអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដ៏ខ្លី

ង. គ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការសម្រេចចិត្តសំខាន់ៗទាំងអស់ ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ ហើយត្រូវប្រាកដថាការសម្រេចចិត្តលើកិច្ចការទាំងនេះត្រូវបានឆ្លុះ បញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមនូវរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយ ការណ៍ហិរញ្ញវត្ថុ ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលនៃប្រតិបត្តិការ ព្រមទាំងស្ថានភាព លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារ ជាតិនៃកម្ពុជា។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល

 **លោកស្រី ម៉ៅ ណារ៉ា**

ប្រធានក្រុមប្រឹក្សាភិបាល
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣

របាយការណ៍របស់សវនករឯករាជ្យ

សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុ

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ បែតង មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទនេះ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”) ។ កាតព្វកិច្ចរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើ សវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុនស្របតាម ដោយអនុលោមតាមក្រមប្រឹក្សាភិបាលស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) របស់ក្រុមប្រឹក្សាភិបាលស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (“ក្រមសីលធម៌ IESBA”) ព្រមទាំងតម្រូវការក្រមសីលធម៌ ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងលើរបាយការណ៍ហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌ផ្សេងទៀត ដោយអនុលោមតាមតម្រូវការទាំងនោះ និងក្រមសីលធម៌ IESBA ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវលើព័ត៌មានផ្សេងទៀត ។ ព័ត៌មានផ្សេងៗដែលមានក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឯករាជ្យយើងខ្ញុំទេ ។

តាមមតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើការធានាណាមួយឡើយ ។

ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានកាតព្វកិច្ចក្នុងការ អាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសាវ័ន្ត ជាមួយនឹងរបាយ ការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងខ្ញុំទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើង មានកំហុសឆ្គងជាសាវ័ន្ត ។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាព័ត៌មានផ្សេងៗមានកំហុសឆ្គងជា សាវ័ន្ត យើងខ្ញុំតម្រូវឱ្យរាយការណ៍ពីការពិត តែយើងខ្ញុំមិនមានអ្វីដើម្បីរាយការណ៍ក្នុងរឿងនេះទេ ។

ទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនូវទិដ្ឋភាពពិត និង ត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។ ក្រុមប្រឹក្សា ភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាព ចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសាវ័ន្ត ដែលបណ្តាលមកពីការ ក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការ វាយតម្លៃទៅលើលទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើការបង្ហាញ ប្រសិនបើមានកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវ មូលដ្ឋានគណនេយ្យបែបនិរន្តរភាព ប្រសិនបើក្រុមប្រឹក្សាភិបាលមិនមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់ ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នេះ ។

ទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសាវ័ន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍ របស់សវនករឯករាជ្យ ដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ។ អំណះអំណាងយ៉ាងសមហេតុផល គឺជា អំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថាមតិយោបល់របស់សវនកម្ម អនុលោមទៅតាមស្តង់ដារសវនកម្ម អន្តរជាតិនៃកម្ពុជាដែលតែងតែការពារនូវកំហុសឆ្គងជាសាវ័ន្តនៅពេលកើតមានឡើងនោះទេ ។ ភាពខុសឆ្គង ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានពិចារណាថាជាកំហុសឆ្គងជាសាវ័ន្ត ប្រសិនបើជា លក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់នៅលើមូល ដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារ ស.ស.អ.ក យើងខ្ញុំអនុវត្តការវិនិច្ឆ័យដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល ។ យើងខ្ញុំបានធ្វើ៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងទទួលខុសត្រូវលើការរៀបចំ និងអនុវត្តតាមនីតិវិធីសវនកម្មអាចឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីផ្តល់នូវមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងជាសារវន្ត ជាលទ្ធផលបណ្តាលមកពីការក្លែងបន្លំច្រើនជាងការភ័ន្តច្រឡំ ការក្លែងបន្លំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលត្រឹមត្រូវទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបង្ហាញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ ។
- វាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យ និងភាពសមហេតុផលនៃគណនេយ្យបានស្មាន និងកំណត់បង្ហាញដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល ។
- សេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពគណនេយ្យដែលគណៈគ្រប់គ្រងប្រើប្រាស់និងផ្អែកលើ ភស្តុតាងសវនកម្មដែលទទួលបាន ថាភាពមិនមានច្បាស់លាស់ជាសារវន្តអាចកើតមាន ទាក់ទងទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនមានច្បាស់លាស់ជាសារវន្តកើតឡើង យើងខ្ញុំត្រូវបានទាមទារការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ ភ្ជាប់នឹងបង្ហាញការទាក់ទងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬបើការបង្ហាញបែបនេះគឺមិនគ្រប់គ្រាន់ នោះមតិយោបល់របស់យើងខ្ញុំនឹងកែប្រែ ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់ កាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ ។ ទោះបីជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបង្កឱ្យក្រុមហ៊ុនបញ្ឈប់នូវភាពនិរន្តរភាពបាន។
- វាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញជាតួរ រចនាសម្ព័ន្ធ និងមាតិកា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានកំណត់បង្ហាញព័ត៌មាន ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ប្រកបដោយសេចក្តីសម្រេចក្នុងការបង្ហាញនូវភាពត្រឹមត្រូវដែរ ឬទេ ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងបញ្ហាដទៃទៀត ក៏ដូចជាវិសាលភាពដែលបានគ្រោងទុក និងការកំណត់ពេលវេលានៃការធ្វើសវនកម្ម និងការស្វែងរកបញ្ហាសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ណាមួយ លើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលបានកត់សម្គាល់ក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ ។

បញ្ហាដទៃ

របាយការណ៍នេះត្រូវបានធ្វើឡើង សម្រាប់ភាគហ៊ុននិករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវ ចំពោះខ្លឹមសារនៃរបាយការណ៍នេះ សម្រាប់បុគ្គលផ្សេងទៀតឡើយ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានធ្វើសវនកម្មដោយក្រុមហ៊ុនគណនេយ្យករជំនាញផ្សេងទៀត ដែលរបាយការណ៍សវនកម្មដែលបានចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលបានចេញមតិយោបល់ពិត និងត្រឹមត្រូវចំពោះរបាយការណ៍ហិរញ្ញវត្ថុនោះ ។

BDO

ប៊ី ឌី អូ (ខេមបូឌា) ឯ.ក
រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	១.៣២០	៥.៤៣៤	៣.៥២៧	១៤.៣៦៩
សមតុល្យនៅធនាគារជាតិនៃ កម្ពុជា	៧	១៥៣.១៩៨	៦៣០.៧១៦	១៥២.៦៦៦	៦២១.៩៦១
សមតុល្យនៅធនាគារផ្សេងៗ	៨	៤៤០.៩៧៥	១.៨១៥.៤៩៤	៥៤៨.៨៥៨	២.២៣៦.០៤៧
ឥណទានទៅអតិថិជន	៩	២.៨២៣.៧០៩	១១.៦២៥.២១០	២.៦០២.៨៤៤	១០.៦០៣.៩៨៧
គណនីត្រូវទទួលផ្សេងៗ	១០	១២.៨៥៤	៥២.៩២០	១២.៩៧១	៥២.៨៤៤
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១១	២.៧៩១	១១.៤៩១	៦.៣១៨	២៥.៧៤០
ទ្រព្យអរូបី	១២	១១.៩៦៣	៤៩.២៥២	១៧.៦៨២	៧២.០៣៦
ពន្ធពន្យារទ្រព្យសកម្ម	១៣	៦.២០០	២៥.៥២៥	៤.០៨០	១៦.៦២២
ទ្រព្យសកម្មសរុប		៣.៤៥៣.០១០	១៤.២១៦.០៤២	៣.៣៤៨.៩៤៦	១៣.៦៤៣.៦០៦
បំណុល និងមូលធន					
បំណុល					
គណនីត្រូវបង់ផ្សេងៗ	១៤	៣៩.៣០៦	១៦១.៨២២	៤៥.៣២៥	១៨៤.៦៥៤
បំណុលពន្ធពន្យារ		២០.៥៣៩	៨៤.៥៥៩	២២.៦៣៩	៩២.២៣១
បំណុលសរុប		៥៩.៨៤៥	២៤៦.៣៨១	៦៧.៩៦៤	២៧៦.៨៨៥
មូលធន					
ដើមទុន	១៥	៣.០០០.០០០	១២.០០០.០០០	៣.០០០.០០០	១២.០០០.០០០
ទុនបម្រុងតាមច្បាប់	១៦	៤៨៤	១.៩៧៨	-	-
ចំណេញរក្សាទុក		៣៩២.៦៨១	១.៥៩៨.៧៣៣	២៨០.៩៨២	១.១៤២.២១៩
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	៣៦៨.៩៥០	-	២២៤.៥០២
មូលធនសរុប		៣.៣៩៣.១៦៥	១៣.៩៦៩.៦៦១	៣.២៨០.៩៨២	១៣.៣៦៦.៧២១
បំណុល និងមូលធនសរុប		៣.៤៥៣.០១០	១៤.២១៦.០៤២	៣.៣៤៨.៩៤៦	១៣.៦៤៣.៦០៦

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៧	៥៣៦.៥៣៥	២.១៩២.៨១៩	៥៣២.៣៦៨	២.១៦៥.៦៧៣
ចំណាយការប្រាក់		-	-	-	-
ចំណូលការប្រាក់សុទ្ធ		៥៣៦.៥៣៥	២.១៩២.៨១៩	៥៣២.៣៦៨	២.១៦៥.៦៧៣
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	៩	(២៣.៥១៥)	(៩៦.១០៦)	(៦.២៦៨)	(២៥.៤៩៨)
ចំណូលប្រតិបត្តិការផ្សេងៗ	១៨	៣១.៩៨៥	១៣០.៧២២	៤១.០០១	១៦៦.៧៩២
ចំណាយបុគ្គលិក	១៩	(២៤៧.០៥៧)	(១.០០៩.៧២២)	(២៥៩.៣៨១)	(១.០៥៥.១៦២)
ចំណាយរំលស់	២០	(៩.៤៩៦)	(៣៨.៨១០)	(២១.៥៩២)	(៨៧.៨៣៦)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២១	(១៥០.៤៩៤)	(៦១៥.០៦៩)	(១៨០.៣៨៣)	(៧៣៣.៧៩៩)
ចំណេញមុនបង់ពន្ធ		១៣៧.៩៥៨	៥៦៣.៨៣៤	១០៥.៧៤៥	៤៣០.១៧០
ចំណាយពន្ធ	២២	(២៥.៧៧៥)	(១០៥.៣៤២)	(២៦.៧០៣)	(១០៨.៦២៨)
ចំណេញសម្រាប់ការិយបរិច្ឆេទ		១១២.១៨៣	៤៥៨.៤៩២	៧៩.០៤២	៣២១.៥៤២
ចំណូលលម្អិតផ្សេងៗ បន្ទាប់ពីគិតពន្ធរួច ខ្ទង់គណនីដែលមិនបានបែងចែកឡើង វិញលើចំណេញ ឬខាត៖					
- ការបកប្រែរូបិយប័ណ្ណបរទេស		-	១៤៤.៤៤៨	-	៣.៣៣២
ចំណូលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		១១២.១៨៣	៦០២.៩៤០	៧៩.០៤២	៤១៤.៨៧៤



របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដើមទុន		ទុនបម្រុងតាមច្បាប់		ចំណេញរក្សាទុក		លម្អៀងនៃការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣.០០០.០០០	១២.០០០.០០០	២៣.៣២៣	៩៤.៣៤២	១៧៨.៦១៧	៧២៦.៣៣៥	-	១៣១.១៧០	៣.២០១.៩៤០	១២.៩៥១.៨៤៧
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៧៩.០៤២	៣២១.៥៤២	-	-	៧៩.០៤២	៣២១.៥៤២
លម្អៀងនៃការបកប្រែរូបិយប័ណ្ណបរទេស	-	-	-	-	-	-	-	៩៣.៣៣២	-	៩៣.៣៣២
ចំណូលលម្អិតសរុប	-	-	-	-	៧៩.០៤២	៣២១.៥៤២	-	៩៣.៣៣២	៧៩.០៤២	៤១៤.៨៧៤
ប្រតិបត្តិការជាមួយភាគហ៊ុនិក										
ការផ្ទេរទៅទុនបម្រុងតាមច្បាប់ តំណាងឱ្យប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក	-	-	(២៣.៣២៣)	(៩៤.៣៤២)	២៣.៣២៣	៩៤.៣៤២	-	-	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣.០០០.០០០	១២.០០០.០០០	-	-	២៨០.៩៨២	១.១៤២.២១៩	-	២២៤.៥០២	៣.២៨០.៩៨២	១៣.៣៦៦.៧២១
ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	១១២.១៨៣	៤៥៨.៤៩២	-	-	១១២.១៨៣	៤៥៨.៤៩២
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-	-	១៤៤.៤៤៨	-	១៤៤.៤៤៨
ចំណូលលម្អិតសរុប	-	-	-	-	១១២.១៨៣	៤៥៨.៤៩២	-	១៤៤.៤៤៨	១១២.១៨៣	៦០២.៩៤០
ប្រតិបត្តិការជាមួយភាគហ៊ុនិក										
ការផ្ទេរទៅទុនបម្រុងតាមច្បាប់ តំណាងឱ្យប្រតិបត្តិការសរុបជាមួយភាគហ៊ុនិក	-	-	៤៨៤	១.៩៧៨	(៤៨៤)	(១.៩៧៨)	-	-	-	-
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣.០០០.០០០	១២.០០០.០០០	៤៨៤	១.៩៧៨	៣៩២.៦៨១	១.៥៩៨.៧៣៣	-	៣៦៨.៩៥០	៣.៣៩៣.១៦៥	១៣.៩៦៩.៦៦១

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

		កំណត់ សម្គាល់	២០២២		២០២១	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ						
ប្រាក់ចំណេញមុនបង់ពន្ធ			១៣៧.៩៥៨	៥៦៣.៨៣៤	១០៥.៧៤៥	៤៣០.១៧០
និយ័តកម្ម៖						
សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ			៩	២៣.៥១៥	៦.២៦៨	២៥.៤៩៨
រំលស់ទ្រព្យសកម្មអរូបី			១២	៥.៧១៩	១០.៩៤៨	៤៤.៥៣៦
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ			១១	៣.៧៧៧	១០.៦៤៤	៤៣.៣០០
ចំណេញប្រតិបត្តិការមុនពេលបម្រែបម្រួល ដើមទុនបង្វិល			១៧០.៩៦៩	៦៩៨.៧៥០	១៣៣.៦០៥	៥៤៣.៥០៤
បម្រែបម្រួលដើមទុនបង្វិល						
ឥណទានទៅអតិថិជន			(២៤៤.៣៨០)	(៩៩៨.៧៨១)	១០៨.៧៤៤	៤៤៣.០២៣
គណនីត្រូវទទួលផ្សេងៗ			១១៧	៤៧៨	(៧.៩០២)	(៣២.១៩៣)
គណនីត្រូវបង់ផ្សេងៗ			(៦.០១៩)	(២៤.៥៩៩)	(៤០.១១២)	(១៦៣.៤១៦)
សាច់ប្រាក់(ប្រើក្នុង)/បានមកពីប្រតិបត្តិការ			(៧៩.៣១៣)	(៣២៤.១៥២)	១៩៤.៣៣៥	៧៩០.៩១៨
ពន្ធប្រាក់ចំណូលដែលបានបង់			(២៩.៩៩៥)	(១២២.៥៩០)	(២៣.៥៥៨)	(៩៥.៨៣៤)
សាច់ប្រាក់សុទ្ធ(ប្រើក្នុង)/បានមកពីសកម្មភាព ប្រតិបត្តិការ			(១០៩.៣០៨)	(៤៤៦.៧៤២)	១៧០.៧៧៧	៦៩៥.០៨៤
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ						
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ			១១	(២៥០)	(១.៧៦០)	(៧.១៧០)
ការទិញទ្រព្យសកម្មអរូបី			១២	-	(១៧.៥០០)	(៧១.២៩៥)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ				(២៥០)	(១៩.២៦០)	(៧៨.៤៦៥)

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កំណើន/(កំហយ) សុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូល		(១០៩.៥៥៨)	(៤៤៧.៧៦៤)	១៥១.៥១៧	៦១៦.៦១៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើម ការិយបរិច្ឆេទ		៥៥៥.០៥១	២.២៦១.២៧៨	៤០៣.៥៣៤	១.៦៣២.២៩៥
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ		-	២០.៥៨០	-	១២.៣៦៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុង ការិយបរិច្ឆេទ		៤៤៥.៤៩៣	១.៨៣៤.០៩៤	៥៥៥.០៥១	២.២៦១.២៧៨

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន៖

	កំណត់ សម្គាល់	២០២២		២០២១	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៦	១.៣២០	៥.៤៣៤	៣.៥២៧	១៤.៣៦៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិន រួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	៧	៣.១៩៨	១៣.១៦៦	២.៦៦៦	១០.៨៦១
សមតុល្យនៅធនាគារផ្សេងៗ	៨	៤៤០.៩៧៥	១.៨១៥.៤៩៤	៥៤៨.៨៥៨	២.២៣៦.០៤៨
		៤៤៥.៤៩៣	១.៨៣៤.០៩៤	៥៥៥.០៥១	២.២៦១.២៧៨

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១. ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា (“NBC”) ដើម្បីដំណើរការជាស្ថាប័នមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ការិយាល័យចុះបញ្ជី និងអាសយដ្ឋានអាជីវកម្មរបស់ក្រុមហ៊ុននៅផ្លូវជាតិលេខ៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់កម្ចីទៅគ្រប់វិស័យនៃអាជីវកម្មខ្នាតតូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងការិយបរិច្ឆេទនេះទេ ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម ហៅកាត់ថា (“ស.វ.ហ.អ.ក.ស.ធុ.ត.ម”) ដែលបានចេញផ្សាយដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ

៤.១ មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយប្រើប្រាស់វិធីសាស្ត្រសន្មតថ្លៃដើមលើកលែងនូវអ្វីដែលបានបញ្ជាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាម ស.វ.ហ.អ.ក.ស.ធុ.ត.ម តម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ចំនួនទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ព្រមទាំងការលាតត្រដាងនូវទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឱ្យធ្វើការវិនិច្ឆ័យ ក្នុងការអនុលោមតាមគោលការណ៍គណនេយ្យទាំងនោះ ។ ចំណុចទាំងឡាយណាដែលទាក់ទងដល់ ការវិនិច្ឆ័យ ការប៉ាន់ប្រមាណ និងការសន្មត ខាងលើត្រូវបានបង្ហាញនៅកំណត់សម្គាល់ នៃរបាយការណ៍ហិរញ្ញវត្ថុ ។ ទោះបីជាការប៉ាន់ស្មាន និងការសន្មតខាងលើធ្វើឡើង ដោយផ្អែកទៅលើ

ការយល់ដឹងដ៏សុក្រឹតបំផុតរបស់ក្រុមប្រឹក្សាភិបាលទៅលើព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗក៏ដោយក៏លទ្ធផលជាក់លាក់អាចខុសគ្នាពីការប៉ាន់ស្មានទាំងនោះ ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារសហរដ្ឋអាមេរិក (“ដុល្លារអាមេរិក”) ដែលជាប្រភេទប័ណ្ណរបស់ក្រុមហ៊ុនផងដែរ។ ការបង្ហាញបន្ថែមត្រូវបានធ្វើឡើងជាប្រាក់រៀលខ្មែរ (“រៀល”) ដើម្បីអនុលោមទៅតាមតម្រូវការនៃច្បាប់គណនេយ្យ និងសវនកម្ម ។ ការប្តូររូបិយវត្ថុជាប្រាក់រៀលខ្មែរត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់-ប្រាក់ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុនា និងការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនបានប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនាចុងការិយបរិច្ឆេទ និងអត្រាមធ្យមដែលមានដូចខាងក្រោមនេះ៖

		អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១ ដុល្លារអាមេរិក =	៤.១១៧រៀល	៤.០៨៧រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១ ដុល្លារអាមេរិក =	៤០.៧៤រៀល	៤.០៦៨រៀល

ចំនួនប្រាក់រៀលខ្មែរនេះ តំណាងឱ្យព័ត៌មានបន្ថែម និងមិនត្រូវបានយកមកបកស្រាយជាអំណះអំណាងថា ប្រាក់ដុល្លារអាមេរិកតំណាងឱ្យ ឬត្រូវបានប្តូរទៅជាប្រាក់រៀលខ្មែរ តាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតទេ ។

៤.២ សមតុល្យនៅធនាគារជាតិនៃកម្ពុជា

សមតុល្យនៅធនាគារជាតិនៃកម្ពុជា ត្រូវបានកត់ត្រាតាមវិធីសាស្ត្ររំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធិភាព ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជារួមមានប្រាក់បម្រុងកាតព្វកិច្ច និងសាច់ប្រាក់នៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីធនាគារ និងក្រុមហ៊ុនហិរញ្ញវត្ថុ (“LBFI”) ។ ប្រាក់តម្កល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃបានទេ ដូច្នេះពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់និងសាច់ប្រាក់សមមូលក្នុងការរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ឡើយ ។

៤.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានវាស់វែងជាបឋមតាមថ្លៃដើម ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗក្នុងការទិញទ្រព្យសម្បត្តិនោះ ។

ផ្នែកនីមួយៗនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដែលមានតម្លៃដើមជាសារវន្តរៀបរឹងតម្លៃសរុបនៃទ្រព្យសកម្មទាំងនោះ និងមានអាយុកាលប្រើប្រាស់ផ្សេងគ្នា ត្រូវបានរំលស់ដោយឡែក ។

ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់បង្គរពីឱនភាពផ្សេងៗ ។

រំលស់ត្រូវបានគណនាដើម្បីកាត់បន្ថយថ្លៃនៃទ្រព្យសកម្ម ដោយដកតម្លៃនៃកាកសំណល់តាមវិធីសាស្ត្រ រំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្មនោះ។ អាយុកាលនៃគោលការណ៍រំលស់មានដូច ខាងក្រោម៖

បរិក្ខារកុំព្យូទ័រ	៣៣%
បរិក្ខារការិយាល័យ	២៥%
យានយន្ត	២០%

នៅចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ តម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មទាំងអស់ត្រូវបាន ប៉ាន់ស្មានអំពីឱនភាពនៅពេលដែលមានព្រឹត្តិការណ៍ ឬបម្រែបម្រួលលក្ខខណ្ឌណាមួយកើតឡើង ដែលធ្វើឱ្យ បាត់បង់តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មទាំងនោះ ។ ការខាតបង់ពីឱនភាពនឹងត្រូវបានទទួលស្គាល់ នៅពេល តម្លៃពិតគណនេយ្យលើសពីតម្លៃដែលអាចប្រមូលបាន (យោងទៅកំណត់សម្គាល់លេខ ៤.៥ ស្តីពីឱនភាពនៃ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ) ។

តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មត្រូវបានឈប់ទទួលស្គាល់នៅពេលលក់ ឬនៅពេលមិនមានអត្ថ ប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតបន្តទៀត។ ចំនួនខុសគ្នារវាងតម្លៃទទួលបានពីការលក់ប្រសិនបើមាន និង តម្លៃពិតគណនេយ្យត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

៤.៤ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលអាចកំណត់អាយុកាលបាន ត្រូវបានដាក់ដោយឡែកពីគ្នាគឺត្រូវយកតម្លៃយោងចុង ឆ្នាំដកនឹងរំលស់បង្គរ និងការខាតបង់ឱនភាពបង្គរ។ ការរំលស់ត្រូវបានទទួលស្គាល់តាមរយៈវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មអរូបីនោះ ។ វិធីសាស្ត្រដែលត្រូវបានកំណត់ពីអាយុកាលនិងរំលស់ ត្រូវ បានពិនិត្យឡើងវិញនៅចុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដោយមានប្រសិទ្ធភាពក្នុងការកំណត់នៃការប្រែ ប្រួលការប៉ាន់-ស្មានដែលត្រូវផ្អែកលើ មូលដ្ឋាននាពេលអនាគត ។

ទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ត្រូវបានដាក់ដោយឡែកពីគ្នាគឺត្រូវយកតម្លៃ យោងចុងឆ្នាំ ដកនឹងការខាតបង់ឱនភាពបង្គរ ។

៤.៥ ឱនភាពទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម លើកលែងទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មពន្ធពន្យារត្រូវពិនិត្យ ឡើងវិញនៅរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីកំណត់ថាតើមានសញ្ញានៃឱនភាពដែលអាច កើតឡើងឬទេ ។ ប្រសិនបើមានសញ្ញាឱនភាពកើតឡើង តម្លៃដែលអាចស្តារបានរបស់ទ្រព្យសកម្មនឹងត្រូវប៉ាន់ ស្មាន ។

ទ្រព្យអរូបីទាំងឡាយណាដែលមានអាយុកាលមិនកំណត់ ត្រូវបានធ្វើតេស្តជារៀងរាល់ឆ្នាំដើម្បីរកឱនភាព ឬញឹកញាប់ជាងនេះប្រសិនបើមានការផ្លាស់ប្តូរហេតុការណ៍ណាមួយដែលបង្ហាញថា ទ្រព្យសកម្មអរូបីទាំងនោះមាន ឱនភាព ។

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនីមួយៗ ត្រូវបានប៉ាន់ស្មានដោយឡែកពីគ្នា ។ ករណីតម្លៃដែលអាច ស្តារបាននៃទ្រព្យសកម្មមួយមិនអាចប៉ាន់ស្មានដោយឡែក ការប៉ាន់ស្មានលើឱនភាពនឹងធ្វើឡើងជាក្រុម (Cash Generating Units “CGU”) ដែលទ្រព្យសកម្មនោះស្ថិតនៅក្នុង ។

តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្ម (“CGU”) គឺតម្លៃណាមួយដែលខ្ពស់ជាងរវាង តម្លៃទីផ្សារដកនឹងចំណាយការលក់ និងតម្លៃនៅបន្តប្រើប្រាស់ ។

ក្នុងការកំណត់តម្លៃនៅបន្តប្រើប្រាស់ការប៉ាន់ស្មានលំហូរសាច់ប្រាក់ចេញ និងចូលដែលបានមកពីការប្រើប្រាស់បន្ត និងពីការលក់ចុងក្រោយត្រូវបានធ្វើអត្រាអប្បបរមាដោយប្រើអប្បបរមាអត្រាការប្រាក់ មុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការវិភាគទីផ្សារបច្ចុប្បន្ននៃតម្លៃប្រាក់គិតតាមពេលវេលា និងហានិភ័យដែលពាក់ព័ន្ធជាក់លាក់ទៅនឹងទ្រព្យសកម្ម ដែលលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត មិនបានធ្វើអប្បបរមា ។ ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតនៅពេលដែលតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មមានតម្លៃខ្ពស់ជាងតម្លៃដែលអាចស្តារបាន។ ការខាតបង់ពីឱនភាពសរុបរបស់ក្រុមទ្រព្យសកម្ម (“CGU”) ត្រូវបែងចែកតាមមូលដ្ឋាន សមាមាត្រតាមតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មនីមួយៗ ក្នុងក្រុមទ្រព្យសកម្មនោះ ។ ការខាតបង់ឱនភាពត្រូវបានកត់ត្រាភ្លាមៗនៅក្នុងចំណេញ ឬខាត ។

ការខាតបង់ឱនភាព អាចត្រូវបានកត់ត្រាឡប់មកវិញតែក្នុងករណីដែលមានការផ្លាស់ប្តូរវិធីសាស្ត្រប៉ាន់ស្មានក្នុងការកំណត់តម្លៃដែលអាចស្តារបាននៃទ្រព្យសកម្មនោះ ចាប់តាំងពីការខាតបង់ពីឱនភាពត្រូវបាន ទទួលស្គាល់ចុងក្រោយតែប៉ុណ្ណោះ ។

ការខាតបង់ឱនភាពអាចត្រូវបានកត់ត្រាឡប់មកវិញត្រឹមតម្លៃពិតគណនេយ្យ នៃទ្រព្យសកម្មមិនលើសពីតម្លៃពិតគណនេយ្យ ដែលនឹងត្រូវបានកំណត់បន្ទាប់ពីដករំលស់ ប្រសិនបើមិនមានការខាតបង់ពីឱនភាពត្រូវបានទទួលស្គាល់ ។ ការកត់ត្រាឡប់មកវិញបែបនេះត្រូវកត់ត្រាជាចំណូលនៅក្នុងចំណេញ ឬខាតភ្លាមៗ ។

៤.៦ ភតិសន្យាប្រតិបត្តិការ

ភតិសន្យាត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការ ប្រសិនបើមិនមានការផ្ទេរជាសារវន្តនូវហានិភ័យ និងផលនៃកម្មសិទ្ធិលើទ្រព្យសម្បត្តិទេ ។

ការទូទាត់ភតិសន្យា នៅក្រោមភតិសន្យាប្រតិបត្តិការត្រូវបានទទួលស្គាល់ជាចំណាយតាមមូលដ្ឋានថេរលើអាយុកាលនៃភតិសន្យានោះ ។

៤.៧ ឧបករណ៍ហិរញ្ញវត្ថុ

ក្រុមហ៊ុនគួរទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ តែនៅពេលដែលតែក្រុមហ៊ុនក្លាយជាភាគីដែលជាប់កិច្ចសន្យាសំវិធានធននៃឧបករណ៍ហិរញ្ញវត្ថុ ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃប្រតិបត្តិការ រួមបញ្ចូលថ្លៃដើមប្រតិបត្តិការ លើកលែងតែនៅការវាស់វែងដំបូងនៃទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងនៅតម្លៃទីផ្សារជាចំណេញ ឬខាតប្រសិនបើមិនមានការរៀបចំណាមួយ ដែលប៉ះពាល់ទៅលើប្រតិបត្តិការហិរញ្ញប្បទាន ។

ឥណទានទៅអតិថិជន និងគណនីត្រូវទទួលផ្សេងៗ ត្រូវបានទទួលស្គាល់ដំបូងនៅតម្លៃប្រតិបត្តិការ និងត្រូវបានវាស់វែងបន្ទាប់តាមថ្លៃដើមដោយប្រើប្រាស់វិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាពដកនឹងឱនភាព។ នៅចុងការិយបរិច្ឆេទនីមួយៗ តម្លៃគណនេយ្យពិតនៃឥណទានអតិថិជន និងគណនី ដែលត្រូវទទួលផ្សេងៗ ត្រូវបានពិនិត្យឡើងវិញ ដើម្បីកំណត់ថាតើមានភស្តុតាងបង្ហាញថា ទឹកប្រាក់មួយចំនួនមិនអាចស្រង់យកមកវិញបានឬទេ ។ ប្រសិនបើមានការខាតបង់ឱនភាពត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ ឬខាត ។

គណនីត្រូវបង់ផ្សេងៗ និងកម្ចីត្រូវបានទទួលស្គាល់ជាដំបូងតាមតម្លៃប្រតិបត្តិការ ។ បន្ទាប់ពីការទទួលស្គាល់លើកដំបូង ពួកវាត្រូវបានវាស់វែងតាមថ្លៃដើមដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។ គណនីត្រូវបង់ផ្សេងៗ គឺនៅលក្ខខណ្ឌឥណទានធម្មតា និងមិនមានការប្រាក់ឡើយ ។

៤.៨ ឱនភាពទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថា តើមានភស្តុតាងជាយថាហេតុណាមួយថាឱនភាពគឺជា លទ្ធផលកើតឡើងពីហេតុការណ៍មួយ ឬច្រើន ដែលជះឥទ្ធិពលអវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មនោះ ។ ការខាតបង់ដែលរំពឹងពីលទ្ធផលនៃសកម្មភាពអនាគត មិនត្រូវបានទទួលស្គាល់ឡើយ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ ។ សម្រាប់ឧបករណ៍មូលធន ការថយចុះដែលសំខាន់ ឬការថយចុះដែលពន្យារនៅតម្លៃទីផ្សារដែលទាបជាងថ្លៃដើមរបស់វា គឺជាភស្តុតាងជាយថាហេតុនៃឱនភាព ។

ក្រុមហ៊ុនពិចារណាទៅលើកត្តាទាំងឡាយ ដូចជាភរវន្តិយភាពនៃភាពក្ស័យទុន ឬឧបសគ្គហិរញ្ញវត្ថុសំខាន់ៗ រួមទាំងភាពគ្មានលទ្ធភាពសងបំណុល ឬក៏ការពន្យារពេលសងបំណុលដើម្បីកំណត់ ថាតើកត្តាទាំងនោះជាភស្តុតាង ដែលបញ្ជាក់ថាមានឱនភាពលើកម្ចីបានកើតឡើង ។ កត្តាផ្សេងទៀតដែលអាចជាភស្តុតាងនៃឱនភាពរួមមានការកែទម្រង់នៃកម្ចី ការបាត់បង់តម្លៃនៃទីផ្សាររបស់ទ្រព្យធានា និងបម្រែបម្រួលអវិជ្ជមាន ដែលមានឡើងនៅក្នុងបរិបទសេដ្ឋកិច្ច ។

បើមានភស្តុតាងបែបនេះកើតឡើង តម្លៃនៃការខាតបង់ត្រូវបានគណនាដោយកំណត់តម្លៃ ឧសគ្គរវាងតម្លៃពិតគណនេយ្យនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ នាអនាគតដែលបានធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ តម្លៃពិតគណនេយ្យនៃកម្ចី ត្រូវបាន

កាត់បន្ថយតាមរយៈការប្រើគណនីសំវិធានធនលើឱនភាព ហើយចំនួនឱនភាពនោះត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផល ។

ឥណទានដែលមិនមានសារៈសំខាន់ជាលក្ខណៈដោយឡែក ហើយត្រូវបានគេវាយតម្លៃដាច់ដោយពីគ្នា ដោយមិនមានភស្តុតាង នៃការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានដាក់ជាក្រុមរួមគ្នា សម្រាប់ការវាយតម្លៃពី ឱនភាពសមូហភាព ។ ឥណទានទាំងនេះត្រូវបានដាក់ជាក្រុមក្នុងលក្ខណៈហានិភ័យឥណទាន ប្រហាក់ប្រហែល សម្រាប់ការវាយតម្លៃសមូហភាពដែលទិន្នន័យពីប្រាក់កម្ចី បុរេប្រទាន និងផលប័ត្រហិរញ្ញប្បទាន (ដូចជាគុណ ភាពឥណទាន កម្រិតបំណុល ការប្រើឥណទានប្រាក់កម្ចី អនុបាតទ្រព្យបញ្ចាំជាដើម) និងការប្រមូលផ្តុំហានិភ័យ (ដូចជាលក្ខណៈនៃក្រុមបុគ្គលផ្សេងគ្នា) ត្រូវបានគេយកមកពិចារណា ។

នៅការិយបរិច្ឆេទបន្ទាប់ ប្រសិនបើតម្លៃខាតបង់ពីឱនភាពថយចុះហើយទាក់ទងទៅនឹងព្រឹត្តិការណ៍ណា មួយ ដែលកើតឡើងក្រោយការខាតបង់ត្រូវបានទទួលស្គាល់ ហើយការខាតបង់ដែលបានទទួលស្គាល់ពីមុនត្រូវ បានកាត់ត្រឡប់មកវិញត្រឹមពេលដែល តម្លៃពិតគណនេយ្យនៃទ្រព្យសកម្មមិនលើសពីតម្លៃដែលបានរំលស់នៅថ្ងៃ ដែលកាត់ ត្រឡប់មកវិញ ។ ចំនួនដែលបានកាត់ត្រឡប់មកវិញត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត ។

៤.៩ ទុនបម្រុងតាមច្បាប់

ទុនបម្រុងតាមច្បាប់ ត្រូវបានរក្សាទុកបន្ថែមទៅលើសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ ដែលត្រូវ បានវាយតម្លៃ និងទទួលស្គាល់ដោយអនុលោមទៅតាម ស.រ.ហ.អ.ក.ស.ធន.ក.ម និងដែលត្រូវបានផ្ទេរពីចំណេញ រក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។

គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយ ធ្វើចំណាត់ ថ្នាក់ឥណទានរបស់ខ្លួនជាប្រាំថ្នាក់ ហើយត្រូវប្រាកដថា ក្រុមហ៊ុនរបស់ខ្លួនបានបំពេញកាតព្វកិច្ចសំវិធានធន ជាក់លាក់អប្បបរមាដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលផុតកំណត់ សំវិធានធន	
ឥណទានរយៈពេលខ្លី (តិចជាង១ឆ្នាំ)៖		
ទូទៅ		
ធម្មតា	ពី ០ ថ្ងៃ ទៅ ១៤ ថ្ងៃ	១%
ជាក់លាក់		
ឃ្លាំមើល	ពី ១៥ ថ្ងៃ ទៅ ៣០ ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី ៣១ ថ្ងៃ ទៅ ៦០ ថ្ងៃ	២០%
សង្ស័យ	ពី ៦១ ថ្ងៃ ទៅ ៩០ ថ្ងៃ	៥០%
បាត់បង់	៩១ ថ្ងៃ ឬ ច្រើនជាង	១០០%

ឥណទានរយៈពេលវែង (លើសពី១ឆ្នាំ)៖

ទូទៅ		
ធម្មតា	ពី ០ថ្ងៃ ទៅ ២៩ថ្ងៃ	១%
ជាក់លាក់		
ឃ្លាំមើល	ពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី ៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ	២០%
សង្ស័យ	ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ	៥០%
បាត់បង់	៣៦០ថ្ងៃ ឬ ច្រើនជាង	១០០%

ដោយអនុលោមទៅតាម មាត្រា៧៣ នៃប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រ.ក ក្រុមហ៊ុនត្រូវប្រៀបធៀបសំវិធានធនដែលគណនាតាមគោលការណ៍ខាងលើ និងសំវិធានធនរបស់ក្រុមហ៊ុនដែលបានកត់ត្រាតាម ស.វ.ហ.អ.ក.ស.ធន.ត.ម៖

(ក) ប្រសិនបើសំវិធានធនតាមច្បាប់តិចជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធនដោយអនុលោមទៅតាម ស.វ.ហ.អ.ក.ស.ធន.ត.ម និង

(ខ) ប្រសិនបើសំវិធានធនតាមច្បាប់ច្រើនជាង ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធនដោយអនុលោមទៅតាម ស.វ.ហ.អ.ក.ស.ធន.ត.ម និងត្រូវផ្ទេរភាពខុសគ្នាពីចំណេញរក្សាទុក មកទុនបម្រុងតាមច្បាប់នៅក្នុងមូលធន ។

៤.១០ ពន្ធប្រាក់ចំណូល

ពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណេញជាប់ពន្ធទាំងអស់ ។ បន្ទុកពន្ធនៅក្នុងរបាយការណ៍ លទ្ធផលរួមមាន ពន្ធចរន្ត និងពន្ធពន្យារ ។

(ក) ពន្ធចរន្ត

បន្ទុកពន្ធចរន្ត ត្រូវបានកំណត់ដោយអនុលោមតាមច្បាប់ស្តីពីសារពើពន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមបញ្ចូលទាំងមូលដ្ឋានពន្ធយោងតាមប្រាក់ចំណេញជាប់ពន្ធ ។

(ខ) ពន្ធពន្យារ

ទ្រព្យសកម្មពន្ធពន្យារ ឬបំណុលពន្ធពន្យារត្រូវបានទទួលស្គាល់សម្រាប់ពន្ធដែលអាចស្តារបានឬ បំណុលនាពេលអនាគតដែលជាលទ្ធផលនៃប្រតិបត្តិការ ឬព្រឹត្តិការណ៍កន្លងមក ។ ពន្ធពន្យារកើតឡើងពីភាព ខុសគ្នា (ត្រូវបានគេហៅភាពខុសគ្នាបណ្តោះអាសន្ន) រវាងតម្លៃពិតគណនេយ្យនៃទ្រព្យសកម្ម និងបំណុល នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមបញ្ចូលគ្នា និងមូលដ្ឋានពន្ធរបស់វា។ មូលដ្ឋានពន្ធនៃទ្រព្យសកម្មត្រូវបាន កំណត់តាមរយៈលទ្ធផលនៃការលក់ទ្រព្យសកម្ម ។

បំណុលពន្ធពន្យារត្រូវបានទទួលស្គាល់ដោយមានការរំពឹងថា ភាពខុសគ្នាបណ្តោះអាសន្ននឹងធ្វើឱ្យមាន កំណើននៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត លើកលែងតែមានការទាក់ទងនឹងមូលនិធិ

ពាណិជ្ជកម្ម ។ ទ្រព្យសកម្មពន្ធពន្យារត្រូវបានទទួលស្គាល់សម្រាប់ រាល់ភាពខុសគ្នាបណ្តោះអាសន្ន ដែលត្រូវបានរំពឹងថានឹងធ្វើឱ្យមានតំហយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតហើយ និងកំហាតពន្ធដែលមិន បានប្រើប្រាស់ ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានវាស់វែងគិតជាតម្លៃអតិបរមាដែលប្រហែលនឹងកើតឡើងច្រើនជាងមិន កើតឡើងថានឹងស្តារបានដោយផ្អែកលើប្រាក់ចំណេញជាប់ពន្ធបច្ចុប្បន្ន ឬប្រាក់ចំណេញជាប់ពន្ធសន្មតនាពេល អនាគត ។ តម្លៃពិតគណនេយ្យសុទ្ធរបស់ទ្រព្យសកម្មពន្ធ ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ចុងការិយបរិច្ឆេទ និងត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លើយតប នឹងការវាយតម្លៃបច្ចុប្បន្នលើប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត ។ និយ័តកម្មនានា ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ប្រសិនបើនិយ័តកម្មនោះមិនជាប់ទាក់ទងនឹងខ្ពង់ គណនីនៅក្នុងចំណូលលម្អិតផ្សេងៗទេ ។

ពន្ធពន្យារត្រូវបានគណនាតាមអត្រាពន្ធដែលគិតថានឹង អាចអនុវត្តលើប្រាក់ចំណេញជាប់ពន្ធ ឬការខាត បង់ពន្ធ នៅក្នុងអំឡុងការិយបរិច្ឆេទដែលគណៈគ្រប់គ្រងរំពឹងថា ទ្រព្យសកម្មពន្ធពន្យារត្រូវបានទទួលស្គាល់ ឬ បំណុលពន្ធពន្យារត្រូវបានទូទាត់តាមមូលដ្ឋាននៃអត្រាពន្ធដែលបានអនុម័ត ឬក៏នឹងត្រូវបានអនុម័ត ត្រឹមចុង ការិយបរិច្ឆេទ ។

៤.១១ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចដែលបង្កើតឡើងនា ពេល បច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាលទំនងជាអាចតម្រូវឱ្យមានការចំណាយធនធាន ដើម្បី ទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់បាន ។

នៅពេលដែលផលប៉ះពាល់នៃតម្លៃសាច់ប្រាក់គិតតាមពេលវេលាមានលក្ខណៈជាសារវន្ត ចំនួនសំវិធាន ធន ត្រូវធ្វើអប្បហារមកជាតម្លៃបច្ចុប្បន្នតាមអត្រាមុនគិតពន្ធ ដែលអត្រានេះឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារ បច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ ។

សំវិធានធនត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញ នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍ និងត្រូវ បានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មានបច្ចុប្បន្នដែលត្រឹមត្រូវបំផុត។ សំវិធានធននឹងត្រូវធ្វើការកាត់ត្រលប់ មកវិញ ប្រសិនបើមិនទំនងថានឹងមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះទេ។

សំវិធានធនមិនបានទទួលស្គាល់ការខាតបង់នាពេលអនាគត។ ប្រសិនបើក្រុមហ៊ុនមានកិច្ចសន្យាដែល ចំណូលនឹងទទួលបានតិចជាងចំណាយដែលកើតឡើង នោះកាតព្វកិច្ចបច្ចុប្បន្ននៅក្រោមកិច្ចសន្យានោះត្រូវបាន ទទួលស្គាល់ និងវាស់វែងជាសំវិធានធន។

៤.១២ ការទទួលស្គាល់ចំណូលការប្រាក់

(ក) ចំណូលការប្រាក់

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព ។

ចំពោះគណនីដែលបានចាត់ ជាគណនីមិនមានសកម្មភាពសងត្រឡប់ ការទទួលស្គាល់ចំណូលពីការប្រាក់ត្រូវបានផ្អាករហូតដល់មានសំណងជាសាច់ប្រាក់វិញ ។ គណនីឥណទានអតិថិជនត្រូវបានចាត់ជាឥណទានមិនមានសកម្មភាពសងត្រឡប់ ក្នុងករណីសំណងមានការយឺតយ៉ាវចាប់ពី ៣០ ថ្ងៃឡើងទៅ។

(ខ) កម្រៃ និងចំណូលកម្រៃជើងសារ

ក្រុមហ៊ុនទទួលបានចំណូលប្រតិបត្តិការផ្សេងៗពីការបង់ផ្តាច់មុនកាលកំណត់ ការពិន័យ និងការត្រួតពិនិត្យឥណទានរបស់អតិថិជន ។ ចំណូលទាំងនេះត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមមូលដ្ឋានបង្ករ ។

៤.១៣ អត្ថប្រយោជន៍និយោជិត

(ក) អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្ស វិភាគទានសន្តិសុខសង្គម ប្រាក់បង់ការឈប់សម្រាកប្រចាំឆ្នាំ ការឈប់សម្រាកពេលឈឺអត្ថប្រយោជន៍បន្ថែម និងអត្ថប្រយោជន៍មិនមែនសាច់ប្រាក់ គឺត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានមិនគិតអប្បបរមា និងត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលនិយោជិតទាំងនោះបានបំពេញការងារឱ្យក្រុមហ៊ុន ។

ប្រាក់សំណងបង្គររយៈពេលខ្លីមាន ប្រាក់បង់ការឈប់សម្រាកប្រចាំឆ្នាំ ដែលត្រូវបានកំណត់ដោយបានទទួលស្គាល់ជាចំណាយនៅពេលនិយោជិតទាំងនោះ បានបម្រើការងារ ដោយបង្កើនសិទ្ធិទទួលបានរបស់ពួកគាត់នៅថ្ងៃអនាគត ។ អវត្ថមានរយៈពេលខ្លីមិនបង្កសម្រាប់ទូទាត់ ដូចជាការឈប់សម្រាកឈឺ ត្រូវបានទទួលស្គាល់នៅពេលដែលអវត្ថមាននោះកើតឡើង ហើយប្រសិនបើការឈប់សម្រាកនោះមិនត្រូវបានប្រើប្រាស់ទាំងស្រុងនៅក្នុងការិយបរិច្ឆេទទេ និយោជិតនឹងមិនត្រូវបានទូទាត់ជូនជាសាច់ប្រាក់នៅចុងការិយបរិច្ឆេទ ឬនៅពេលដែលលាឈប់ពីក្រុមហ៊ុនឡើយ ។

អត្ថប្រយោជន៍បន្ថែម គឺត្រូវបានទទួលស្គាល់ជាចំណាយ នៅពេលដែលមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ច ដែលបង្កើតឡើងនាពេលបច្ចុប្បន្នតម្រូវឱ្យមានការបង់ប្រាក់ ដែលជាលទ្ធផលកើតចេញពីព្រឹត្តិការណ៍កន្លងមក និងនៅពេលដែលមានការប៉ាន់ស្មានជាក់លាក់ អាចត្រូវបានធ្វើឡើងពីចំនួននៃកាតព្វកិច្ច ។

(ខ) អត្ថប្រយោជន៍ពីការបញ្ឈប់ការងារ

អត្ថប្រយោជន៍ពីការបញ្ឈប់ការងារ គឺជាសំណងដែលត្រូវបង់ជូននិយោជិតដោយការបញ្ឈប់ពីការងារ មុនពេលថ្ងៃចូលនិវត្តន៍ ឬការស្ម័គ្រចិត្តរបស់និយោជិត ដើម្បីទទួលយកអត្ថប្រយោជន៍ទាំងនោះជាថ្នូរនឹងការបញ្ឈប់ពីការងារដោយការស្ម័គ្រចិត្ត ។ អត្ថប្រយោជន៍ទាំងនោះត្រូវបានទទួលស្គាល់ជាបំណុល និងចំណាយនៅពេល ដែលក្រុមហ៊ុនមានគម្រោង បញ្ឈប់ការងារនយោជិតជាផ្លូវការច្បាស់លាស់ ដោយមិនមានលក្ខខណ្ឌណាដែលគម្រោងនេះត្រូវដកចេញ។ ក្នុងករណីការបញ្ឈប់ដោយស្ម័គ្រចិត្តដោយនិយោជិតលើសពីតម្រូវការ អត្ថប្រយោជន៍នោះ ត្រូវបានគណនាផ្អែកទៅលើចំនួននិយោជិតដែលរំពឹងថានឹងទទួលបានការស្នើសុំនេះ ។

នៅពេលដែលអត្ថប្រយោជន៍ពីការបញ្ឈប់ការងារហួសការដំណាក់កាលលើសពី ១២ខែ បន្ទាប់ពីចុងនៃការិយបរិច្ឆេទ អត្ថប្រយោជន៍នោះត្រូវបានធ្វើអប្បបរមាទៅជាតម្លៃបច្ចុប្បន្នដោយផ្អែកលើលទ្ធផលទីផ្សារនៅចុងការិយបរិច្ឆេទ ។

៤.១៤ រូបិយប័ណ្ណបរទេស

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណ នៃបរិយាកាសសេដ្ឋកិច្ចចម្បង ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការហៅកាត់ថា(រូបិយប័ណ្ណគោល) ។ រូបិយប័ណ្ណជាតិរបស់ព្រះរាជាណាចក្រកម្ពុជាគឺ ប្រាក់រៀលខ្មែរ (“រៀល”) ។ ទោះបីជាក្រុមហ៊ុនធ្វើប្រតិបត្តិការ អាជីវកម្ម និងរក្សានូវកំណត់ត្រាគណនេយ្យចម្បងជាប្រាក់រៀល ក្រុមហ៊ុនក៏បាលរបស់ក្រុមហ៊ុន កំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញដោយសារវាឆ្លុះបញ្ចាំងពីធាតុសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ក្រុមហ៊ុន ។

(ខ) សមតុល្យ និងការបម្លែងរូបិយប័ណ្ណបរទេស

ប្រតិបត្តិការជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជារូបិយប័ណ្ណគោល របស់ក្រុមហ៊ុនដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ ទ្រព្យសកម្ម និងបំណុលជារូបិយប័ណ្ណបរទេស នាថ្ងៃចុងការិយបរិច្ឆេទត្រូវបានប្តូរទៅជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដោយប្រើអត្រាប្តូរប្រាក់នាថ្ងៃនោះ ។ រាល់ភាពខុសគ្នាដែលបណ្តាលមកពីរបាយការណ៍រូបិយប័ណ្ណបរទេស និងពីបម្លែងរូបិយប័ណ្ណបរទេសនៃទ្រព្យសកម្ម និងបំណុលត្រូវដាក់បញ្ចូលទៅក្នុងចំណេញ ឬខាត ក្នុងការិយបរិច្ឆេទនោះតែម្តង ។ ទ្រព្យសកម្ម និងបំណុលមិនមែនជាទឹកប្រាក់ ដែលកត់ត្រាដំបូងជារូបិយប័ណ្ណបរទេស ហើយកត់ត្រាតាមតម្លៃដើមត្រូវបាន កែសម្រួលដោយប្រើអត្រាដើមនៅថ្ងៃទិញ ហើយចំពោះទ្រព្យសកម្ម និងបំណុលមិនមែនជាសាច់ប្រាក់ ដែលកត់ត្រាតាមតម្លៃទីផ្សារត្រូវបានប្រែសម្រួលដោយ ប្រើអត្រាប្តូរប្រាក់ ដែលកើតឡើងនៅពេលដែលតម្លៃនៃទ្រព្យសកម្ម និងបំណុលទាំងនោះ ត្រូវបានកំណត់ក្នុងគោលបំណង សម្រាប់បង្ហាញ។

៥. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

៥.១. ការផ្លាស់ប្តូរការប៉ាន់ស្មាន

ការប៉ាន់ស្មាន ត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ និងយោងតាមបទពិសោធន៍ ព្រមទាំងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកអំពីព្រឹត្តិការណ៍នាពេលអនាគត ដែលត្រូវបានគេជឿជាក់ថាមានភាពសមស្របក្នុងកាលៈទេសៈមួយ ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានការផ្លាស់ប្តូរជាសារវន្តនូវការប៉ាន់ស្មាននៅក្នុងអំឡុង និងចុងការិយបរិច្ឆេទនោះទេ ។

៥.២. ការវិនិច្ឆ័យសំខាន់ៗដែលធ្វើឡើងក្នុងការអនុវត្តគោលការណ៍គណនេយ្យ

មិនមានការវិនិច្ឆ័យសំខាន់ៗ ត្រូវបានធ្វើឡើងដោយគណៈគ្រប់គ្រងក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន ដែលមានផលប៉ះពាល់ជាសារវន្ត ទៅលើចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឡើយ ក្រៅពីចំនួនទាំងឡាយណាដែលទាក់ទងនឹងការប៉ាន់ស្មានដូចមានខាងក្រោម ។

៥.៣ ប្រភពសំខាន់ៗនូវភាពមិនពិតប្រាកដនៃការប៉ាន់ស្មាន

ខាងក្រោមនេះ គឺជាការសន្និដ្ឋានសំខាន់ៗទាក់ទងទៅនឹងពេលអនាគត និងប្រភពសំខាន់ៗដទៃទៀតនៃភាពមិនពិតប្រាកដនៃការប៉ាន់ស្មានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលមានហានិភ័យជាសារវន្តដែលបណ្តាលឱ្យមាននិយ័តកម្មជាសារវន្ត ទៅលើតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងការិយបរិច្ឆេទបន្ទាប់ ។

(ក) រំលស់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ថ្លៃដើមនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងត្រូវបានរំលស់ ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ចេរ ផ្អែកលើអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មទាំងនោះ ។ គណៈគ្រប់គ្រងបានធ្វើការប៉ាន់ស្មាននូវអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មទាំងនេះដោយផ្អែកលើបទពិសោធន៍ ការប្រើប្រាស់រំពឹងទុក ការខូចខាត និងភាពហួសសម័យនៃបច្ចេកទេសដែលកើតឡើងពីការផ្លាស់ប្តូរនៅក្នុងតម្រូវការទីផ្សារ ឬសេវាកម្ម ដែលផ្តល់ដោយទ្រព្យសកម្មទាំងនោះ ។ ការផ្លាស់ប្តូរនូវកត្តាទាំងនេះអាចនឹងមានផលប៉ះពាល់ដល់អាយុកាលប្រើប្រាស់ សេដ្ឋកិច្ច និងតម្លៃកាកសំណល់នៃទ្រព្យសកម្ម ។ ដូច្នេះរំលស់នាពេលអនាគតអាចនឹងត្រូវបានកែប្រែ ។

(ខ) ឱនភាពលើឥណទានទៅអតិថិជន

ក្រុមហ៊ុនធ្វើសំវិធានធនលើឥណទានទៅអតិថិជន ដោយផ្អែកទៅលើការវិនិច្ឆ័យលើភាពដែលអាចស្រង់មកវិញបានរបស់ទឹកប្រាក់ដែលត្រូវទទួល ។ ឱនភាពត្រូវបានធ្វើឡើងលើទឹកប្រាក់ត្រូវទទួល

នៅពេលដែលការផ្លាស់ប្តូរបរិយាកាសណាមួយ ដែលអាចជាកត្តាជំរុញ ធ្វើឱ្យតម្លៃពិត គណនេយ្យអាចនឹងស្រង់មកវិញមិនបាន ។ គណៈគ្រប់គ្រងបានធ្វើការវិភាគស៊ីជម្រៅលើចំនួនទឹកប្រាក់ ប៉ាន់ស្មាន ពេលវេលានៃលំហូរសាច់ប្រាក់ក៏ដូចជាតម្លៃដែលលក់បានរបស់ទ្រព្យបញ្ចាំ នៅពេលដែលធ្វើ ការវិនិច្ឆ័យមួយ ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់នៃឱនភាពរបស់ឥណទានទៅអតិថិជន ។ នៅពេលដែល មានភាពខុសគ្នារវាងការរំពឹងទុក និងការប៉ាន់ស្មានដំបូងភាពខុសគ្នានោះនឹងប៉ះពាល់ដល់តម្លៃពិត គណនេយ្យនៃឥណទានអតិថិជន ។

(គ) ចំណាយពន្ធ

ការវិនិច្ឆ័យសំខាន់ៗ ត្រូវបានរួមបញ្ចូលក្នុងការកំណត់នូវសំវិធានធន របស់ក្រុមហ៊ុនសម្រាប់ ពន្ធ ។ ក្រុមហ៊ុននឹងទទួលស្គាល់បំណុលសម្រាប់រាល់ចំណាយលើពន្ធ ដែលរំពឹងទុកផ្អែកទៅលើការប៉ាន់ ស្មានតាមរយៈការបកស្រាយបទប្បញ្ញត្តិពន្ធផ្សេងៗ ដោយគណៈគ្រប់គ្រង ថាតើពន្ធទាំងនោះត្រូវបង់ ឬទេ ។ នៅពេលដែលលទ្ធផលពន្ធខុសគ្នាពីការប៉ាន់ស្មានដែលត្រូវបានទទួលស្គាល់ពីមុន ភាពខុសគ្នា ទាំងនោះនឹងមានផលប៉ះពាល់ដល់ សំវិធានធនពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់នោះ ត្រូវបានធ្វើ ឡើង។

៦. សាច់ប្រាក់ក្នុងដៃ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១.៣២០	៥.៤៣៤	៣.៥២៧	១៤.៣៦៩

៧. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់តម្កល់តាមច្បាប់	១៥០.០០០	៦១៧.៥៥០	១៥០.០០០	៦១១.១០០
គណនីចរន្ត	៣.១៩៨	១៣.១៦៦	២.៦៦៦	១០.៨៦១
	<u>១៥៣.១៩៨</u>	<u>៦៣០.៧១៦</u>	<u>១៥២.៦៦៦</u>	<u>៦២១.៩៦១</u>
ប្រាក់តម្កល់តាមច្បាប់				

អនុលោមតាមប្រកាសលេខ ធ៧-០០-០០៦ ប្រ.ក. ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ និងប្រកាសលេខ ធ៧-០៦-២០៩ ប្រ.ក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពីការផ្តល់អាជ្ញាប័ណ្ណរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុម ហ៊ុនត្រូវរក្សានូវប្រាក់តម្កល់លើដើមទុនតាមច្បាប់ចំនួន ៥%នៃដើមទុនចុះ បញ្ជី។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលឱ្យ ក្រុមហ៊ុនវិញនៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន។

៨. សមតុល្យនៅធនាគារផ្សេងៗ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់នៅធនាគារ	១១៧.៣៣៩	៤៨៣.០៨៥	១០៣.៧៨៩	៤២២.៨៣៦
ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាប័ណ្ណ	-	១.៣៣២.៤០៩	៤៤៥.០៦៩	១.៨១៣.២១១
	<u>៤៤០.៩៧៥</u>	<u>១.៨១៥.៤៩៤</u>	<u>៥៤៨.៨៥៨</u>	<u>២.២៣៦.០៤៧</u>

អត្រាការប្រាក់ប្រចាំឆ្នាំ នៃប្រាក់បញ្ញើជាមួយធនាគារដែលមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន នៅក្នុងការិយបរិច្ឆេទ នៃរយៈពេលរាយការណ៍នីមួយៗមានអត្រាថេរចាប់ពី ០,០៩% ទៅ ០,៣០% (២០២១៖ ០,០៩% ទៅ ០,៣០%) ។

៩. ឥណទានទៅអតិថិជន

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានបុគ្គល - ដុល	២.៨៨៧.៧៩៤	១១.៧២៤.៣៦៨	២.៦១២.៩៣៩	១០.៦៤៥.១១៤
ការប្រាក់បង្គរដែលត្រូវទទួល	<u>៣៩.៤៧៣</u>	<u>១៦២.៥១០</u>	<u>២៩.៩៤៨</u>	<u>១២២.០០៩</u>
	២.៨៨៧.២៦៧	១១.៨៨៦.៨៧៨	២.៦៤២.៨៨៧	១០.៧៦៧.១២៣
ដក៖ សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	(៦៣.៥៥៨)	(២៦១.៦៦៨)	(៤០.០៤៣)	(១៦៣.១៣៦)
ឥណទានបុគ្គល - សុទ្ធ	<u>២.៨២៣.៧០៩</u>	<u>១១.៦២៥.២១០</u>	<u>២.៦០២.៨៤៤</u>	<u>១០.៦០៣.៩៨៧</u>

(ក) សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាដើមការិយបរិច្ឆេទ	៤០.០៤៣	១៦៣.១៣៦	៣៣.៧៧៥	១៣៦.៦២០
សំវិធានធនក្នុងការិយបរិច្ឆេទ	២៣.៥១៥	៩៦.១០៦	៦.២៦៨	២៥.៤៩៨
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	១.៧២១	-	១.០១៨
សមតុល្យនាចុងការិយបរិច្ឆេទ	<u>៦៣.៥៥៨</u>	<u>២៦១.៦៦៨</u>	<u>៤០.០៤៣</u>	<u>១៦៣.១៣៦</u>

(ខ) វិភាគតាមកាលកំណត់

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តិចជាង ១ ឆ្នាំ	១១.៧០៦	៤៨.១៩៤	២៣.៥២៥	៩៥.៨៤១
ពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ	២.៨៣៦.០៨៨	១១.៦៧៦.១៧៤	២.៥៨២.៩៤២	១០.៥២២.៩០៦
ច្រើនជាង ៥ ឆ្នាំ	-	-	៦.៤៧២	២៦.៣៦៧
	<u>២.៨៤៧.៧៩៤</u>	<u>១១.៧២៤.៣៦៨</u>	<u>២.៦១២.៩៣៩</u>	<u>១០.៦៤៥.១១៤</u>

(គ) វិភាគតាមប្រភេទរូបិយប័ណ្ណ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	១.១៨៣.៥៧៧	៤.៨៧២.៧៨៧	១.១០៧.៩៧០	៤.៥១៣.៨៧០
ខ្មែររៀល	១.៣៨៤.៥៤១	៥.៧០០.១៩៥	១.១៧៧.៥៤៩	៤.៧៩៧.៣៣៥
ថៃបាត	២៧៩.៦៧៦	១.១៥១.៤២៦	៣២៧.៤២០	១.៣៣៣.៩០៩
	<u>២.៨៤៧.៧៩៤</u>	<u>១១.៧២៤.៣៦៨</u>	<u>២.៦១២.៩៣៩</u>	<u>១០.៦៤៥.១១៤</u>

(ឃ) វិភាគតាមកត្តាសេដ្ឋកិច្ច

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កសិកម្ម	២.៥៧៣.០៩៥	១០.៥៩៣.៤៣៣	២.២៤២.៣១៧	៩.១៣៥.១៩៩
ជំនួញ និងពាណិជ្ជកម្ម	២៥៥.៧១៩	១.០៥២.៧៩៥	២៧៩.៤៧៧	១.១៣៤.៥១៥
គ្រួសារ	៧៤៦	៣.០៧១	៧៥.០២០	៣០៥.៦៣១
ផ្សេងៗ	១៨.២៣៤	៧៥.០៦៩	១៧.១២៥	៦៩.៧៦៩
	<u>២.៨៤៧.៧៩៤</u>	<u>១១.៧២៤.៣៦៨</u>	<u>២.៦១២.៩៣៩</u>	<u>១០.៦៤៥.១១៤</u>

(ង) វិភាគតាមទំនាក់ទំនង

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានបុគ្គល	២.៨២៦.២៩៤	១១.៦៣៥.៨៥២	២.៥៩៥.៨១៤	១០.៥៧៥.៣៤៧
ឥណទានបុគ្គលិក	២១.៥០០	៨៨.៥១៦	១៧.១២៥	៦៩.៧៦៧
	<u>២.៨៤៧.៧៩៤</u>	<u>១១.៧២៤.៣៦៨</u>	<u>២.៦១២.៩៣៩</u>	<u>១០.៦៤៥.១១៤</u>

(ច) វិភាគតាមសកម្មភាពឥណទាន

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានស្តង់ដារ៖				
មានវត្តមាន	២.៧៥៦.១៦៦	១១.៣៤៧.១៣៥	២.៣០៣.៥២៦	៩.៣៨៤.៥៦៥
គ្មានវត្តមាន	២១.៥០០	៨៨.៥១៦	២៦៩.៦៧៣	១.០៩៨.៦៤៨
ឥណទានថ្នាក់ឃ្លាំមើល៖				-
មានវត្តមាន	២២.៩៦២	៩៤.៥៣៥	៩.៣២៧	៣៧.៩៩៨
គ្មានវត្តមាន	-	-	-	-
ឥណទានក្រោមស្តង់ដារ៖				-
មានវត្តមាន	១៣.៥៨៨	៥៥.៩៤២	១៥.៨៣៩	៦៤.៥២៨
គ្មានវត្តមាន	-	-	-	-
ឥណទានជាប់សង្ស័យ៖				-
មានវត្តមាន	១០.២៦០	៤២.២៤០	៨.៣៣៤	៣៣.៩៥៣
គ្មានវត្តមាន	-	-	-	-
ឥណទានបាត់បង់៖				-
មានវត្តមាន	២៣.៣១៨	៩៦.០០០	៦.២៤០	២៥.៤២២
គ្មានវត្តមាន	-	-	-	-
	<u>២.៨៤៧.៧៩៤</u>	<u>១១.៧២៤.៣៦៨</u>	<u>២.៦១២.៩៣៩</u>	<u>១០.៦៤៥.១១៤</u>

(ឆ) វិភាគតាមហានិភ័យ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	-	-	-	-
មិនមែនហានិភ័យធំ	<u>២.៨៤៧.៧៩៤</u>	<u>១១.៧២៤.៣៦៨</u>	<u>២.៦១២.៩៣៩</u>	<u>១០.៦៤៥.១១៤</u>
	<u>២.៨៤៧.៧៩៤</u>	<u>១១.៧២៤.៣៦៨</u>	<u>២.៦១២.៩៣៩</u>	<u>១០.៦៤៥.១១៤</u>

ហានិភ័យធំ ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី ១០%នៃមូលធនផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន។ ហានិភ័យនេះសំដៅលើចំនួនប្រាក់ខ្ពស់បំផុតនៃឥណទាន ឬទាយជ្ជមានដែលនៅសល់ និងឥណទាន ឬទាយជ្ជមានដែលបានអនុម័ត។

(ជ) វិភាគតាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	២០២២	២០២១
	%	%
ឥណទានខាងក្រៅ	១២.០០ - ១៨.០០	១២.០០ - ១៨.០០
ឥណទានបុគ្គលិក	<u>១៤.៤០</u>	<u>១៤.៤០</u>

១០. គណនីត្រូវទទួលផ្សេងៗ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទូទាត់មុន	១២.៨៥៤	៥២.៩២០	១២.៩៧១	៥២.៨៤៤

១១. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	បរិក្ខារ			
	បរិក្ខារកំលាំង ដុល្លារអាមេរិក	ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១០.០៤៣	៤១.៨៥៣	១៧.៦៦២	៦៩.៥៥៨
ការទិញបន្ថែម	៣៨០	១៣៨០	-	១.៧៦០
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១០.៧៨៣	៤៣.២៣៣	១៧.៦៦២	៧១.៦៨៨
ការទិញបន្ថែម	១៦០	៩៨	-	២៥៨
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១០.៩៤៣	៤៣.៣៣១	១៧.៦៦២	៧១.៩៣៦
រំលស់បង្គរ				
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៦.៦៤៧	៣២.៤១៩	១៥.៦៥០	៥៤.៧១៦
រំលស់ក្នុងការិយបរិច្ឆេទ	១.៥៩៧	៧.១៥៣	១.៨៩៤	១០.៦៤៤
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៨.២៤៤	៣៩.៥៧២	១៧.៥៤៤	៦៥.៣៦០
រំលស់ក្នុងការិយបរិច្ឆេទ	១.៥៣៥	២.១២៤	១១៨	៣.៧៧៧
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៩.៧៧៩	៤១.៦៩៦	១៧.៦៦២	៦៩.១៣៧
តម្លៃពិតគណនេយ្យ				
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១.១៦៤	១.៦៣៥	-	២.៨០១
(គិតជាពាន់រៀល)	៤.៧៩៣	៦.៦៩៨	-	១១.៤៩១
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.៥៣៩	៣.៦៦១	១១៨	៦.៣១៨
(គិតជាពាន់រៀល) ឆ្នាំ២០២១	១០.៣៤៤	១៤.៩១៥	៤៨១	២៥.៧៤០

១២. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤៤.៥៦០
ការទិញបន្ថែម	១៧.៥០០
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	<u>៦២.០៦០</u>
<i>រំលស់បង្គរ</i>	
សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣៣.៤៣០
រំលស់ក្នុងការិយបរិច្ឆេទ	១០.៩៤៨
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៤៤.៣៧៨
រំលស់ក្នុងការិយបរិច្ឆេទ	៥.៧១៩
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	<u>៥០.០៩៧</u>
<i>តម្លៃពិតគណនេយ្យ</i>	
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	<u>១១.៩៦៣</u>
<i>(គិតជាពាន់រៀល)</i>	<u>៤៩.២៥២</u>
សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	<u>១៧.៦៨២</u>
<i>(គិតជាពាន់រៀល) សម្រាប់ឆ្នាំ ២០២១</i>	<u>៧០.០៣៦</u>

១៣. ពន្ធពន្យារ

សមាសធាតុ និងបម្រែបម្រួលពន្ធពន្យារទ្រព្យសកម្មមានដូចខាងក្រោម៖

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង ចំណេញ ឬខាត (កំណត់សម្គាល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ លេខ ២២) ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ដុល្លារអាមេរិក
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	- ៤.០៨០	៤៥៤ ១.៦៦៦	៤៥៤ ៥.៧៤៦
	៤.០៨០	២.១២០	៦.២០០
(គិតជាពាន់រៀល)	១៦.៧៩៧	៨.៧២៨	២៥.៥២៥

	ថ្ងៃទី១ ខែមករា ២០២១ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង ចំណេញ ឬខាត (កំណត់សម្គាល់ លេខ ២៥) ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ២០២១ ដុល្លារអាមេរិក
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ	- ១២.៥៨១	- (៨.០៥១)	- ៤.០៨០
	១២.៥៨១	(៨.០៥១)	៤.០៨០
(គិតជាពាន់រៀល)	៥១.៧៩៦	(៣៤.៩៩៩)	១៦.៧៩៧

១៤. គណនីត្រូវបង់ផ្សេងៗ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការបង់ប្រាក់កម្ចី	២១.៥២១	៨៨.៦០២	២៩.៤៤១	១១៩.៩៤៣
បង្គរ	១៧.២៤៧	៧១.០០៦	១៤.៧៩៥	៦០.២៧៥
ពន្ធកាត់ទុកត្រូវបង់	១៨៥	៧៦២	១៧៤	៧០៩
គណនីត្រូវបង់ផ្សេងៗ	៣៥៣	១.៤៥៣	៩១៥	៣.៧២៧
	៣៩.៣០៦	១៦១.៨២៣	៤៥.៣២៥	១៨៤.៦៥៤

ទម្រង់កាលកំណត់នៃគណនីត្រូវបង់ផ្សេងៗនៅក្នុងការិយបរិច្ឆេទនៃរយៈពេលរាយការណ៍ គឺត្រូវសងត្រឡប់ តាម តម្រូវការក្នុងរយៈពេលមួយឆ្នាំ ។

១៥. ដើមទុន

	២០២២		២០២១	
	ចំនួន	ដុល្លារអាមេរិក	ចំនួន	ដុល្លារអាមេរិក
ភាគហ៊ុនធម្មតា (១ដុល្លារអាមេរិកក្នុង មួយភាគហ៊ុន)				
បានចុះបញ្ជី	៣.០០០.០០០	៣.០០០.០០០	៣.០០០.០០០	៣.០០០.០០០
បានចុះបញ្ជី និងបោះផ្សាយ៖				
នាថ្ងៃទី១ ខែមករា	៣.០០០.០០០	៣.០០០.០០០	៣.០០០.០០០	៣.០០០.០០០
នាថ្ងៃទី៣១ ខែធ្នូ	៣.០០០.០០០	៣.០០០.០០០	៣.០០០.០០០	៣.០០០.០០០
(គិតជាពាន់រៀល)		១២.០០០.០០០		១២.០០០.០០០

ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភ នៅពេលដែលប្រកាសដោយក្រុមហ៊ុនហើយ មានសិទ្ធិបោះឆ្នោតក្នុងមួយភាគហ៊ុនធម្មតានៅក្នុងការប្រជុំរបស់ក្រុមហ៊ុន ។ ភាគហ៊ុនធម្មតាទាំងអស់មាន ចំណាត់ថ្នាក់ស្មើគ្នាទាក់ទងទៅនឹងទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុន ។

១៦. ទុនបម្រុងតាមច្បាប់

ទុនបម្រុងតាមច្បាប់ ត្រូវបានរក្សាទុកបន្ថែមទៅលើសំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ ដែលត្រូវបានវាយ តម្លៃ និងទទួលស្គាល់ដោយអនុលោមទៅតាម ស.រ.ហ.អ.ក.ស.ធន.ក.ម និងដែលត្រូវបានផ្ទេរពីចំណេញរក្សាទុកដោយ អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១៧-៣៤៤ ប្រ.ក ចុះ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និង សាក្សីណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ។

១៧. ចំណូលការប្រាក់

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានទៅអតិថិជន	៥៣៤.៦៦៩	២.១៨៥.១៩៣	៥២៨.២៦៧	២.១៤៨.៩៩០
សមតុល្យនៅធនាគារផ្សេងៗ	១.៨៦៦	៧.៦២៦	៤.១០១	១៦.៦៨៣
	៥៣៦.៥៣៥	២.១៩២.៨១៩	៥៣២.៣៦៨	២.១៦៥.៦៧៣

១៨. ចំណូលប្រតិបត្តិការផ្សេងៗ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការប្រមូលឥណទានបានមកវិញ	៨.៥២២	៣៤.៨២៩	៣.៩២៤	១៥.៩៦៣
ចំណូលកម្រៃ និងកម្រៃជើងសារ	៧.៤១៩	៣០.៣២១	១៦.៨៥៧	៦៨.៥៧៤
ផ្សេងៗ	១៦.០៤៤	៦៥.៥៧២	២០.២២០	៨២.២៥៥
	<u>៣១.៩៨៥</u>	<u>១៣០.៧២២</u>	<u>៤១.០០១</u>	<u>១៦៦.៧៩២</u>

១៩. ចំណាយបុគ្គលិក

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងអត្ថប្រយោជន៍	២៣៧.៣២៥	៩៦៩.៩៤៧	២៤៩.១៤៤	១.០១៣.៥១៨
អត្ថប្រយោជន៍បុគ្គលិក	៩.៧៣២	៣៩.៧៧៥	១០.២៣៧	៤១.៦៤៤
	<u>២៤៧.០៥៧</u>	<u>១.០០៩.៧២២</u>	<u>២៥៩.៣៨១</u>	<u>១.០៥៥.១៦២</u>

២០. ចំណាយរំលស់

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៣.៧៧៧	១៥.៤៣៦	១០.៦៤៤	៤៣.៣០០
រំលស់ទ្រព្យសកម្មអរូបី	៥.៧១៩	២៣.៣៧៤	១០.៩៤៨	៤៤.៥៣៦
	<u>៩.៤៩៦</u>	<u>៣៨.៨១០</u>	<u>២១.៥៩២</u>	<u>៨៧.៨៣៦</u>

២១. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយសេវាធនាគារ	៨.១៨០	៣៣.៤៣២	៩.១៧៣	៣៧.៣១៦
ចំណាយទំនាក់ទំនង	៤.០៥៧	១៦.៥៨១	៤.៤១៩	១៧.៩៧៦
ចំណាយសមាជិកភាព	៣.៦៩៩	១៥.១១៨	៣.២០៩	១៣.០៥៤
ខាតពីរូបិយប័ណ្ណបរទេស	២៦.៨៧២	១០៩.៨២៦	៦២.៤៩៧	២៥៤.២៣៨
ចំណាយថ្លៃអាជ្ញាប័ណ្ណ	៦.៣៥៩	២៥.៩៨៩	៦.៣៩៣	២៦.០០៧
ឥណទានជម្រះចេញ	១.៧០១	៦.៩៥២	-	-
ចំណាយយានយន្តប្រតិបត្តិការ	១៣.៦៤៨	៥៥.៧៧៩	១២.៦៦៥	៥១.៥២២
ចំណាយពន្ធផ្សេងៗ	១២.៣៤៧	៥០.៤៦២	១៦.៤២៨	៦៦.៨២៩
ចំណាយផ្សេងៗ	២៣.៨១១	៩៧.៣១៦	១៥.៣៩៨	៦២.៦៣៩
ចំណាយសេវាកម្មវិជ្ជាជីវៈ	៩.៧៤៧	៣៩.៨៣៦	១២.៨២៣	៥២.១៦៤
ចំណាយបោះពុម្ព និងសម្ភារៈ	៤.១៨៣	១៧.០៩៦	២.៧០៧	១១.០១២
ចំណាយជួល	៣០.៦០១	១២៥.០៦៦	២៩.២៥០	១១៨.៩៨៩
ចំណាយទឹកភ្លើង	៥.២៨៩	២១.៦១៦	៥.៤២១	២២.០៥៣
	<u>១៥០.៤៩៤</u>	<u>៦១៥.០៦៩</u>	<u>១៨០.៣៨៣</u>	<u>៧៣៣.៧៩៩</u>

២២. ចំណាយពន្ធ

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណូល៖				
ក្នុងការិយបរិច្ឆេទ	២៧.៨៩៥	១១៤.០០៧	១៨.២០២	៧៤.០៤៦
ចំណាយពន្ធពន្យារ (កំណត់សម្គាល់លេខ ១៤៖				
ដើម និងការត្រឡប់នៃភាពខុសគ្នាបណ្តោះ				
អាសន្ន	(២៥)	(១០៣)	៨.៥០១	៣៤.៥៨២
សំវិធានធនខ្វះក្នុងការិយបរិច្ឆេទមុន	(២.០៩៥)	(៨.៥៦២)	-	-
ចំណាយពន្ធសរុប	<u>២៥.៧៧៥</u>	<u>១០៥.៣៤២</u>	<u>២៦.៧០៣</u>	<u>១០៨.៦២៨</u>

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ ចំណេញក្នុងអត្រា ២០% (២០២១៖ ២០%) នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% (២០២១៖ ១%) នៃប្រាក់ចំណូលសរុបប្រសិនបើមួយណាមានតម្លៃច្រើនជាង ។

លេខសម្រាប់ផ្គូផ្គងរវាងចំណាយពន្ធ និងផលគុណនៃចំណេញគណនេយ្យ និងអត្រាពន្ធដារ
របស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញមុនបង់ពន្ធ	១៣៧.៩៥៨	៥៦៣.៨៣៤	១០៥.៧៤៥	៤៣០.១៧១
ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់ ២០% (២០២១៖ ២០%)	២៧.៥៩២	១១២.៧៦៩	២១.១៤៩	៨៦.០៣៤
ឥទ្ធិពលពន្ធដារទៅលើ៖				
ចំណាយដែលមិនអាចកាត់កងពន្ធ	២៧៨	១.១៣៦	១៧.៣៨៨	៧០.៧៣៤
ចំណាយពន្ធសរុប	២៧.៨៧០	១១៣.៩០៥	៣៨.៥៣៧	១៥៦.៧៦៩
សំវិធានធនលើសក្នុងការិយបរិច្ឆេទមុន ពន្ធពន្យា	(២.០៩៥)	(៨.៥៦៣)	(១១.៨៣៤)	(៤៨.១៤១)
ចំណាយពន្ធសរុប	២៥.៧៧៥	១០៥.៣៤២	២៦.៧០៣	១០៨.៦២៨

២៣. ភតិសន្យាប្រតិបត្តិការ

ក្រុមហ៊ុនជាភតិកៈ

ក្រុមហ៊ុនបានចុះកិច្ចសន្យា ជាភតិសន្យាប្រតិបត្តិការដែលមិនអាចលុបចោលបានសម្រាប់ការ
ជួលការិយាល័យដែលជាលទ្ធផលនៃកិច្ចសន្យាជួលនាពេលអនាគត ដែលនឹងអនុលោមតាមលក្ខខណ្ឌ
មួយចំនួននៅក្នុងកិច្ចសន្យា ហើយនឹងអាចត្រូវកែតម្រូវតាមអត្រាទីផ្សារប្រចាំឆ្នាំ ។ នៅចុងការិយបរិច្ឆេទ
នេះ ក្រុមហ៊ុននៅមានការសន្យាយោងតាមភតិសន្យាប្រតិបត្តិការដែលមិនអាចលុបចោលបាន និងត្រូវ
ដល់ពេលបង់នៅកាលបរិច្ឆេទដូចខាងក្រោម៖

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើសពី ១ឆ្នាំ	២១.៩០០	៩០.១៦២	៣០.៦០០	១២៤.៦៦៤
លើស ១ឆ្នាំ និងមិនលើសពី ៥ឆ្នាំ	-	-	២៦.៦៥០	១០៨.៤១២
	២១.៩០០	៩០.១៦២	៥៧.២៥០	២៣៣.០៧៦

២៤. ការលាតត្រដាងពីភាគីពាក់ព័ន្ធ

- (ក) ភាគីមួយត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ដោយប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការសម្រេចចិត្តហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបញ្ជូនស្របតាមការវិញ្ញាបនបត្រ ឬប្រើក្រុមហ៊ុន និងភាគីពាក់ព័ន្ធនោះស្ថិតក្រោមការគ្រប់គ្រង ឬមានឥទ្ធិពល រួមគ្នា ។ ភាគីដែលពាក់ព័ន្ធអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ។

ថ្នាក់ដឹកនាំសំខាន់ៗរួមមាន បុគ្គលទាំងឡាយណា (រួមបញ្ចូលទាំងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន) ដែលមានសិទ្ធិ និងទំនួលខុសត្រូវក្នុងការធ្វើគំរោងដឹកនាំនិងគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល ។

- (ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រង

	២០២២		២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែគណៈគ្រប់គ្រងសំខាន់ៗ	១១៥.១២៤	៤៧០.៥១១	១១១.៥៧៣	៤៥៤.៥៤៩

២៥. ពន្ធដោយថាវា

ប្រព័ន្ធនៃពន្ធនៅក្នុងប្រទេសកម្ពុជា គឺមានភាពថ្មី និងត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងការផ្លាស់ប្តូរជានិច្ចកាលនៃបទបញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់មានភាពផ្ទុយគ្នា និងប្រែប្រួលទៅតាមការបកប្រែ ។ ជានិច្ចកាលការបកប្រែផ្សេងៗគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការជាច្រើនខុសៗគ្នា។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើនដែលអនុញ្ញាតដោយច្បាប់ក្នុង ការប្រតិបត្តិ ការដាក់ពិន័យធ្ងន់ធ្ងរ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់ ។ ការពិតទាំងនេះប្រហែលជាអាចបង្កើតហានិភ័យនៃពន្ធ នៅក្នុងប្រទេសកម្ពុជាខ្លាំងជាងនៅប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថាវាបានផ្តល់យ៉ាងគ្រប់គ្រាន់ សម្រាប់បំណុលពន្ធដោយផ្អែកលើការបកប្រែរបស់នៃបទបញ្ញត្តិនៃពន្ធ ។ ប៉ុន្តែអាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកប្រែផ្សេងគ្នា ហើយឥទ្ធិពលរបស់វាអាចមានសារៈសំខាន់ខ្លាំង ។

២៦. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួន ត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញ ដើម្បីឱ្យស្របទៅនឹងបទបង្ហាញគ្រាបច្ចុប្បន្ន។

	កំណត់ឡើងវិញ ដុល្លារអាមេរិក	ដូចដែលបាន រាយការណ៍ពីមុន ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ទ្រព្យសកម្ម		
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៥២.៦៦៦	-
សមតុល្យនៅធនាគារផ្សេងៗ	៥៤៨.៨៥៨	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ	-	៥៥១.៥២៤
ប្រាក់តម្កល់តាមច្បាប់	-	១៥០.០០០
ឥណទានទៅអតិថិជន	២.៦០២.៨៤៤	-
គណនីត្រូវទទួលផ្សេងៗ	១២.៩៧១	-
ឥណទាន និងបុរេប្រទានទៅអោយអតិថិជន	-	២.៥៧២.៨៩៦
ទ្រព្យសកម្មផ្សេងៗ	-	៤២.៩១៩
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	១៧.៦៨២	-
បរិក្ខារ	-	១៧.៦៨២
បំណុលរយៈពេលខ្លី		
គណនីត្រូវបង់ផ្សេងៗ	៤៥.៣២៥	-
បំណុលពន្ធចរន្ត	២២.៦៣៩	-
បំណុលផ្សេងៗ	-	៤៥.៣២៥
បំណុលពន្ធលើប្រាក់ចំណូល	-	២២.៦៣៩

អាសយដ្ឋាន

បាត់ដំបង

១. ការិយាល័យកណ្តាល

អាសយដ្ឋាន: ផ្លូវជាតិលេខ១៥ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព្រះរាជាណាចក្រកម្ពុជា ។

ទូរស័ព្ទ: ០៩៣ ៦៩០ ១៣៥០/០៨៩ ៤១៩ ០៧៩

អ៊ីម៉ែល: baitangmicroheranhvatho@gmail.com

វេបសាយ: www.baitangplc.com

២. សាខាស្រុកបវេល

អាសយដ្ឋាន: #៨៣ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២០/០៩៥ ៩១៦ ៦១៩

អ៊ីម៉ែល: baitang.bvl@gmail.com

វេបសាយ: www.baitangplc.com

៣. សាខាស្រុករតនមណ្ឌល

អាសយដ្ឋាន: #២៥ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ទូរស័ព្ទ: ០៩៦ ៨៧៧ ៧០២២/០៩៧ ៧៧៥ ៤៧៥៧

អ៊ីម៉ែល: baitang.rml@gmail.com

វេបសាយ: www.baitangplc.com

ខេត្តពោធិ៍សាត់

១. សាខាខេត្តពោធិ៍សាត់

អាសយដ្ឋាន: ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ទូរស័ព្ទ: ០៨៨ ៧៨៧ ៨៤៣៨/០៩៦ ៨៧៧ ៧០៥០

អ៊ីម៉ែល: baitang.pur@gmail.com

វេបសាយ: www.baitangplc.com